



ក្រុមហ៊ុនប្រតិភូ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី



កម្មវិធីបណ្តុះបណ្តាល
ខេត្តបាត់ដំបង

គ្រឹះស្ថាន

ប្រតិភូ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

របាយការណ៍
ប្រចាំឆ្នាំ២០២០

ទូរស័ព្ទលេខ: ០៥៣ ៦៩០ ១៣៨៧/០៨៩ ៤១៩ ០៧៩ អ៊ីម៉ែល: battangmicroheranivatho@gmail.com

អាសយដ្ឋាន: ផ្លូវជាតិលេខ៥ ភូមិព្រៃត្បូងសែក សង្កាត់អូរចាម ក្រុងបាត់ដំបង ខេត្តបាត់ដំបង

មាតិកា

បញ្ជីអក្សរកាត់	១
ទស្សនវិស័យ បេសកកម្ម និងគតិពេបន៍ របស់គ្រឹះស្ថាន	២
ប្រវត្តិ របស់ គ្រឹះស្ថាន បែកច មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	៣
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៤
សាររបស់ ប្រធាននាយិកាប្រតិបត្តិ	៥
លទ្ធផលការងារប្រចាំឆ្នាំ ២០២០	៧
សង្ខេបផ្នែកទំនួលខុសត្រូវសង្គម	៨
សង្ខេបផ្នែកប្រតិបត្តិការ	៩
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១១
របាយការណ៍លទ្ធផលលម្អិត	១២
សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	១៥
ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន	១៦
អង្គការលេខ	១៧
បេសកកម្មនៃការិយាល័យកណ្តាល	១៧
ភាគទុនិក	១៨
ដៃគូសហប្រតិបត្តិការផ្សេងៗ	១៨
បណ្តាញសាខា	១៩
ក្រុមប្រឹក្សាភិបាល	២០
គណៈគ្រប់គ្រងគ្រឹះស្ថាន	២១
អតិថិជនគោលដៅ និងផលិតផល	២៣
របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល	២៥
របាយការណ៍ របស់សវនករឯករាជ្យ	២៧
របាយការណ៍ ស្តីពីបម្រែបម្រួលមូលធន	៣០
របាយការណ៍ លំហូរសាច់ប្រាក់	៣១
កំណត់សម្គាល់ លើរបាយការណ៍ហិរញ្ញវត្ថុ	៣២
ឧបសម្ព័ន្ធ	៦២
អាសយដ្ឋាន	៦៦



បញ្ជីអក្សរកាត់

គ ប ក ៖ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី



ទស្សនវិស័យ បេសកកម្ម និងគតិពេចន៍ របស់គ្រឹះស្ថាន



ទស្សនវិស័យ

បៃតង មីក្រូហិរញ្ញវត្ថុ គឺជា គ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខ គេក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ងាយស្រួល ជូនដល់ប្រជា កសិករ ក្នុងសហគមន៍ និង សាធារណជន ដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍ កំណើន សេដ្ឋកិច្ចជាតិ ។

បេសកកម្ម

បេសកកម្ម របស់យើង គឺផ្តល់ ឥណទានខ្នាតតូចបំផុត ខ្នាតតូច ជូនដល់ ប្រជាកសិករ និង សេវា ហិរញ្ញវត្ថុ ទាន់សម័យ ជូនដល់ អតិថិជនគ្រប់ប្រភេទ ក្នុងគោល បំណងបង្កើន ជីវភាព សេដ្ឋកិច្ច គ្រួសារអោយបានល្អប្រសើរ ។

គតិពេចន៍

បៃតងប្រជាប្រាថ្នាចង់បាន ។





ប្រវត្តិ របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណផ្លូវការពី ធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ គ្រឹះស្ថាន បាននឹង កំពុងផ្តល់សេវាកម្មឥណទាន ដល់អតិថិជន របស់ខ្លួន រួមមានសមាជិកសហគមន៍ ប្រជាពលរដ្ឋ អ្នកប្រកប របរ ស្រែចម្ការ និងអតិថិជនទូទៅ ។

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តពង្រឹង និងពង្រីកវិសាលភាព របស់ខ្លួនឱ្យបានទូលំទូលាយ លើសេវាកម្ម សក្តានុពល និងតំបន់ប្រតិបត្តិការ បន្ថែមទៀតសំដៅ បម្រើអតិថិជនទាំងអស់ រួមចំណែកលើក ស្ទួយកម្រិត ជីវភាពក៏ដូចជា សេដ្ឋកិច្ចសហគមន៍រស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

នៅលើកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ដែលជាក្រុមហ៊ុន មានបទពិសោធន៍ពេញលេញ សមត្ថភាពធំ និងមូលដ្ឋានគ្រឹះរឹងមាំលើ វិស័យកសិកម្មជាពិសេសស្រូវ អង្ករ ។ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាននឹងកំពុងឈានទៅមុខ ប្រកបដោយភាពជឿជាក់ ក្នុងភាពជាដៃគូល្អ និងយូរអង្វែងក្នុងការផ្តល់ជូននូវ សេវាកម្មឥណទាន ដល់អតិថិជន ទាំងអស់របស់ខ្លួនជាមួយនឹងទំនុកចិត្តខ្ពស់ និងការពេញចិត្ត ។ ទន្ទឹមគ្នានេះផងដែរ ទស្សនៈវិស័យ រួមទាំង បេសកកម្ម របស់គ្រឹះស្ថាន បានតម្រង់ទិសដៅជាក់លាក់លើការប្តេជ្ញាចិត្តខ្ពស់ ឈរលើភាពប្រាកដនិយមពី សំណាក់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង រួមទាំងបុគ្គលិកទាំងអស់ ក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់ វឌ្ឍនភាពសេដ្ឋកិច្ចគ្រួសារ រួមទាំងសហគមន៍រស់នៅ ។





ការរបស់ប្រធានក្រុមប្រឹក្សាភិបាល

ស្ថិតក្នុងភាពអំណោយផលពី ស្ថិរភាពនយោបាយ និងកំណើន រឹងមាំ នៃសេដ្ឋកិច្ចពិភពលោក ស្ថានភាព សេដ្ឋកិច្ច ប្រទេសកម្ពុជា នៅតែបន្ត មានភាពប្រសើរ ដោយរក្សាបាននូវល្បឿនកំណើនខ្ពស់រឹងមាំ ប្រមាណ៧% ។ ការរីកចម្រើន វិស័យឧស្សាហកម្មបាន និងកំពុងរួម ចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មផងដែរជាពិសេស ឧបករណ៍កែច្នៃ ក្នុងវិស័យកសិកម្ម ដែលបានជួយឱ្យការផលិត អាចកាត់បន្ថយតម្លៃថ្លៃដើម បានមួយចំនួន ជាចំណុចឈានទៅរកការប្រកួតប្រជែង ។ វិស័យកសិកម្ម មិនត្រឹមតែជាឆ្លឹងខ្ពង់ខ្ពស់នៃខ្សែនសេដ្ឋកិច្ចជាតិ និងបានចូល រួមចំណែកនៃការ អភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាឱ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ។ វិស័យកសិកម្មបានបន្តងើបឡើង ជាមួយនិង កំណើនបរិមាណផលស្រូវ ដែលជាដំណាំចម្បងរបស់ប្រទេស ។ ប្រព័ន្ធធារាសាស្ត្រ ជាយុទ្ធសាស្ត្រមួយដែល បានជំរុញការពង្រីកផ្ទៃដីដាំដុះ ជាពិសេសស្រូវប្រាំងមួយផ្នែកទៀតជានួយក្នុងការកាត់បន្ថយភាពរាំងស្ងួត និង ការបង្កើនទិន្នផលស្រូវ រយៈពេលវែងក្នុងការគាំទ្រការនាំអង្ករចេញរបស់រាជរដ្ឋាភិបាល កម្ពុជា ។



គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវអនុវត្តយុទ្ធសាស្ត្រដែលមានស្រាប់ និងបន្តកែសម្រួលយុទ្ធសាស្ត្រ មួយចំនួន ដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបង្កើតសហគមន៍ថ្មីៗបន្ថែម និងថែរក្សាសមាជិកដែលមានស្រាប់ ។
- បន្តជំរុញអនុវត្តគោលនយោបាយរូបិយវត្ថុជាតិ (ការប្រើប្រាស់ប្រាក់រៀល) ។
- បន្តជំរុញការបញ្ចេញឥណទានក្នុងវិស័យកសិកម្ម (ការផលិតស្រូវ) ។
- បន្តសិក្សារកដៃគូក្នុងការទទួលបានការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពល ។

ជាចុងក្រោយ តាំងនាមឱ្យគណៈក្រុមប្រឹក្សាភិបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគទុននិក ក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ដែល ជានិច្ចជាកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការបានយ៉ាងល្អប្រសើរ ។

មួយដោយឡែក សូមសំដែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ព្រមទាំង ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលខិតខំបំពេញ មុខងារ តួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានសមទិផលល្អប្រសើរជាបន្ត បន្ទាប់ នាពេលកន្លងមក។

ហត្ថលេខា

លោកស្រី ម៉ៅ ណារ៉ា

ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់ ប្រធាននាមិកប្រតិបត្តិ

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាគ្រឹះស្ថាន ដែលនាំមុខ
គេក្នុងការផ្តល់ឥណទាន កសិកម្មជាពិសេស (ផលិតកម្មស្រូវ) អនុលោមតាម
ទស្សនៈ និងបេសកកម្ម របស់គ្រឹះស្ថាន ។



យើងកំពុងតែបន្តគាំទ្រ ជាចំណែកមួយនៃការចូលរួមគោលនយោបាយ
នាំអង្គរចេញឱ្យបាន១លានតោន របស់រាជរដ្ឋាភិបាល ។ ជាក់ស្តែងក្នុងឆ្នាំ
២០១៨នេះ គ្រឹះស្ថាន បាននឹងកំពុងបន្តសហការជាមួយដៃគូយុទ្ធសាស្ត្រយូរ
អង្វែង និងមិនអាចខ្វះបានគឺ ធនាគារ ស្រូវ(កម្ពុជា) ភីអិលស៊ី ក្នុងការចងក្រង
សមាជិកក្នុងសហគមន៍ ទីផ្សារ ស្រូវកម្ពុជា តាមបណ្តា ភូមិ ឃុំ ស្រុក គោលដៅដែលផលិតស្រូវ ។ យើងមាន
សមាជិកប្រហែលជាង ១៦ពាន់នាក់ ស្មើនឹង ១១ស្រុក ៣៣ឃុំ ក្នុងនោះមានចំនួន ០៤គឺ ខេត្តបាត់ដំបង
ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។ គោលបំណងចម្បងនៃការបង្កើត សហគមន៍ គឺដើម្បី
កាត់បន្ថយចំណាយថ្លៃដើម ផលិតផល របស់សមាជិក នៃសហគមន៍ មានដូចជា៖ ការទទួលបានឥណទាន
ស្របច្បាប់ ឬផ្លូវការពី គ្រឹះស្ថាន បៃតង យក ទៅប្រកបមុខរបរ កសិកម្ម ធ្វើស្រែ ប្រមូលទិញស្រូវ របស់សមាជិក
ក្នុងសហគមន៍ មកវិញតាមតម្លៃទីផ្សារបង្កើត ឱ្យមានទីផ្សារជាក់លាក់ក្នុងការ ទិញ-លក់ស្រូវ (ជាពិសេសទិញ
ឱ្យអស់ពីទីផ្សារ) ផ្តល់ស្រូវពូជ (ស្រូវសែនក្រអូប ផ្កាជ័យ ផ្កាម្លិះ) ដែលមានតម្លៃទាបជាងទីផ្សារចន្លោះចាប់ពី
១,០០០រៀល ទៅ១,២០០រៀលក្នុង១គីឡូក្រាម ។ ថ្មីៗនេះនៅដើម ឆ្នាំ២០១៨ យើងបានផ្តល់នូវដីដែលមាន
គុណភាពខ្ពស់ បណ្តាក់ជូនប្រជាសហគមន៍ ក្នុងឃុំ មួយចំនួន នៃស្រុកបរវេល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង
ជាជំហានសាកល្បង ។

បើទោះបីជាមានការកំណត់ពិធានការប្រាក់របស់រាជរដ្ឋាភិបាល តាមរយៈ ធនាគារជាតិ នៃ កម្ពុជា បានធ្វើ
ឱ្យគ្រឹះស្ថាន មួយចំនួនជួបនូវផលអវិជ្ជមាន លើចំណូលដែលនឹងទទួលបានពីការប្រាក់មានការធ្លាក់ ចុះឬមានការ
កើនឡើងតិចយ៉ាងណាដោយច្បាប់បទបញ្ញត្តិត្រូវតែអនុវត្តឱ្យខានតែបាន ។

ស្របជាមួយគ្នានោះ ការប្រកួតប្រជែងដើម្បីបន្តភាពខ្លាំងរស់បាន ប្រកបដោយចីរភាព គ្រឹះស្ថាន នៅតែ
ចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ប្រកួតប្រជែងដោយផ្អែកលើភាពខ្លាំង និងដាច់ដោយឡែកដែលបាន ផ្ដោតលើ
ឥណទានកសិកម្ម ជាផលិតផលចម្បង ។ ដើម្បីបន្តឆ្ពោះទៅ គោលដៅខាងលើ គ្រឹះស្ថាន បានរៀបចំកែសម្រួល
យុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបណ្តុះបណ្តាល ភ្នាក់ងារឥណទានដែលមានស្រាប់ ដើម្បីបង្កើនគុណភាព ប្រកបដោយប្រសិទ្ធភាព
ខ្ពស់ ។
- ចាប់ដៃគូជាមួយ ធនាគាររឹង ក្នុងការប្រមូលការប្រាក់ ឬនិងប្រាក់ដើម ពីអតិថិជនរបស់គ្រឹះស្ថាន ។
- បន្តថែរក្សាសមាជិកចាស់ក្នុងសហគមន៍ និងពង្រីកសមាជិកថ្មីៗបន្ថែមទៀត តាមឃុំគោលដៅបន្ថែម
ទៀត ។



- នឹងរៀបចំបង្កើតឱ្យមានផ្នែក សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍គោលនយោបាយឥណទាន ស្របតាម ផលិតផល ឥណទានកសិកម្ម ។
- បន្តសិក្សារកដៃគូ ក្នុងការទទួលបានការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពលតាមឃុំ ។

ធៀតឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនកសិករ ភាគទុននិក ប្រធាន ក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែល ជានិច្ចជាកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការបានយ៉ាងល្អប្រសើរជាមួយធនាគារ ស្រូវ (កម្ពុជា) ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់គ្រឹះស្ថាន បៃតង ដែលបានបំពេញការងារប្រកបដោយភាព ស្មោះត្រង់ មានវិជ្ជាជីវៈខ្ពស់ និងក្រមសីលធម៌ ។

ហត្ថលេខា

លោកជំទាវ អ៊ឹង ណាងពីន

ប្រធាននាយិកាប្រតិបត្តិ




លទ្ធផលការងារប្រចាំឆ្នាំ ២០២០


ព័ត៌មានអតិថិជន

	ចំនួនអតិថិជន ១,៥៧៦	% នៃអតិថិជនជាស្រ្តី ២៥,៩៨%	%នៃកម្ចីកសិកម្ម ១០០%
	ផលប៉ុក្រតណាទានសរុប ២,៧២១,៧១៧.១២ដុល្លារ	% នៃអតិថិជនជាស្រ្តី ១៧.៥៥%	% នៃកម្ចីឯកត្តជន ១០០%

ចំនួនអតិថិជន និងផលប៉ុក្រតណាទាន



ទ្រព្យសកម្ម បំណុល និងមូលធនភាគទុនិក






ការវិនិយោគទុនសង្គម

សូចនាករ	២០១៩	២០២០
ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	២០%	២៥.៩៨%
ភាគរយនៃកម្ចីកសិកម្ម	១០០%	១០០%
ភាគរយនៃអតិថិជនកម្ចីនៅជនបទ	១០០%	១០០%

នៅគ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគរយនៃអតិថិជនកម្ចីជាស្រ្តី ក្នុងឆ្នាំ២០១៩ មានប្រហែល ២០%នៃចំនួនអតិថិជនសរុប និងនៅក្នុងឆ្នាំ២០២០មានអតិថិជនកម្ចីជាស្រ្តីប្រមាណប្រហាក់ប្រហែល២៥.៩៨% នៃចំនួនអតិថិជនសរុប ។

ក្នុងទស្សនវិស័យ ការទទួលខុសត្រូវសង្គម ផ្តល់ឥណទានដល់ ប្រជាកសិករ ប្រកបរបរកសិកម្ម គឺមានភាពល្អប្រសើរ ដូច្នេះឥណទានអាចជួយពង្រីកលទ្ធភាពសេដ្ឋកិច្ច របស់ពួកគេឱ្យកាន់តែប្រសើរឡើង ។ ចំពោះភាគរយនៃ កម្ចីកសិកម្ម គឺមានទំហំកម្ចី១០០% នៃផលប៉ុន្តែឥណទានសរុប ហើយភាគរយនៃអតិថិជនកម្ចី នៅជនបទមាន១០០% នៃអតិថិជនសរុបរបស់គ្រឹះស្ថាន ។ ការផ្តល់ឥណទានដល់អតិថិជននៅជនបទ និងផ្តោត លើកសិកម្មបានជួយចូលរួមចំណែកដល់កសិករឱ្យបង្កើន ទ្រព្យសម្បត្តិ ផលិតកម្មស្បៀងអាហារ និងផ្តល់ ហិរញ្ញវត្ថុ គាំទ្រដល់ការវិនិយោគរយៈពេលវែង ដើម្បីទ្រទ្រង់កំណើន សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ។

ការបែងចែកអតិថិជនតាមភេទ និងតាមតំបន់






សម្របសម្រួលប្រតិបត្តិការ

សូចនាករ (កត្តាវាស់វែង)	២០១៩	២០២០
ចំនួនខេត្តប្រតិបត្តិការ	២	២
ចំនួនស្រុកប្រតិបត្តិការ	១៤	១៤
ចំនួនឃុំប្រតិបត្តិការ	៧១	៧១
ចំនួនភូមិប្រតិបត្តិការ	២៦៧	២៦៧
ផលបំព្រួតណាទានសរុប (គិតជាដុល្លារ)	២,៣៧១,៣២៧.៦៥	២,៧២១,៧១៧.១២
ភាគរយនៃកម្ចីកសិកម្ម	១០០%	១០០%
ចំនួនអតិថិជនកម្ចីសរុប	១,៤៨៤	១,៥៧៦
ទំហំឥណទានជាមធ្យម (គិតជាដុល្លារ)	១,៥៩៨	១,៧២៧
អត្រាហានិភ័យឥណទាន	០.៣៩៣%	០.៦៨០%
អត្រាឥណទានលុបចេញពីបញ្ជី	៥.១០៨%	២.៩៥៣%

ត្រឹមបំណាច់ឆ្នាំ២០២០ ផលបំព្រួតណាទានសរុប របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ២,៧២១,៧១៧.១២ ដុល្លារអាមេរិក និងមានអតិថិជនសរុបចំនួន១,៥៧៦នាក់ ។


ចំពោះការទម្លាក់/ឬបញ្ចេញកម្ចី គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានផ្តល់កម្ចីចំនួន ២,៧២១,៧១៧.១២ ដុល្លារអាមេរិក ដល់អតិថិជន របស់ខ្លួនក្នុងឆ្នាំ២០២០ ។ ក្នុងនាមជា គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលផ្តោតសំខាន់លើ វិស័យកសិកម្ម ដូច្នេះទាំងការទម្លាក់/ឬបញ្ចេញកម្ចី និងការសង ត្រលប់ របស់អតិថិជនមានលក្ខណៈ ជាឥណទានរដូវកាល ដែលរក្សាបានអត្រាខ្ពស់ជាពិសេសក្នុងរដូវកាល ចន្លោះពីខែតុលា ដល់ខែកុម្ភៈ នៃឆ្នាំបន្ត ។

ផលបំព្រួតណាទាន និងចំនួនអតិថិជនសរុប






ផលិតភាពភ្នាក់ងារឥណទាន




ផលប៉ុន្តែងឥណទានតាមប្រភេទរូបិយប័ណ្ណ





ការបញ្ចេញ/ទម្លាក់ និងការសងត្រលប់តាមខែនីមួយៗ



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	2,350	3,690	9,506	15,037
សមតុល្យនៅធនាគារនានា	6	401,184	652,607	1,622,789	2,659,373
ឥណទាន និង បុរេប្រទាន	7	2,687,908	2,358,050	10,872,588	9,609,054
ទ្រព្យសកម្មផ្សេងៗ	8	35,017	32,873	141,644	133,957
ប្រាក់តម្កល់តាមច្បាប់					
នៅធនាគារជាតិនៃ កម្ពុជា	9	150,000	150,000	606,750	611,250
គ្រឿងបរិក្ខារ	10	15,202	23,647	61,492	96,362
ទ្រព្យអរូបី	11	11,130	20,062	45,021	81,753
ទ្រព្យសកម្មពន្ធពន្យារ	12	12,581	-	50,890	-
ទ្រព្យសកម្មសរុប		3,315,372	3,240,929	13,410,680	13,206,786
បំណុល និង មូលធន					
បំណុល					
កម្ចី	13	-	50,000	-	203,750
បំណុលផ្សេងៗ	14	85,437	63,747	345,593	259,769
ពន្ធលើប្រាក់ចំណេញត្រូវបង់		27,995	14,219	113,240	57,942
បំណុលពន្ធពន្យារ	12	-	16,995	-	69,255
បំណុលសរុប		137,488	144,961	556,140	590,716



មូលធន					
ដើមទុន	15	3,000,000	3,000,000	12,000,000	12,000,000
ទុនបម្រុងបទប្បញ្ញត្តិ		23,323	21,550	94,342	87,816
ប្រាក់ចំណេញរក្សាទុក		178,617	74,418	726,335	304,850
លំអៀងពីការប្តូររូបិយប័ណ្ណ		-	-	131,170	223,404
មូលធនសរុប		3,201,940	3,095,968	12,951,847	12,616,070
បំណុល និង មូលធនសរុប		3,315,372	3,240,929	13,410,680	13,206,786

របាយការណ៍លទ្ធផលលម្អិត



		២០២០	២០១៩	២០២០	២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ចំណូលការប្រាក់	16	486,066	425,278	1,966,137	1,723,226
ចំណាយការប្រាក់		(3,625)	(4,986)	(14,663)	(20,203)
ចំណេញដុល		482,441	420,292	1,951,474	1,703,023
ចំណូលផ្សេងៗ	17	41,861	118,321	169,328	479,438
ចំណាយលើប្រាក់ខែបុគ្គលិក	18	(251,982)	(238,351)	(1,019,267)	(965,798)
រំលស់លើទ្រព្យរូបិយ	10	(14,617)	(16,263)	(59,126)	(65,898)
រំលស់លើទ្រព្យអរូបិយ	11	(8,932)	(8,907)	(36,130)	(36,091)
ចំណាយលើប្រតិបត្តិការផ្សេងៗ		(122,308)	(130,806)	(494,736)	(530,026)
លទ្ធផលពីប្រតិបត្តិការមុនសំវិធានធន		126,463	144,286	511,543	584,648
សំវិធានធនសម្រាប់ឥណទានបាត់បង់	7	(20,450)	(76,462)	(82,720)	(309,824)
ខាត/ ចំណេញមុនបង់ពន្ធ		106,013	67,824	428,823	274,824
ចំណាយពន្ធលើប្រាក់ចំណេញ	19	(41)	(26,900)	(166)	(108,998)
ចំណេញក្រោយបង់ពន្ធក្នុងឆ្នាំ		105,972	40,924	428,657	165,826

បុគ្គលិក និងការកសាងសមត្ថភាព

ព័ត៌មានបុគ្គលិក

នៅដំណាច់ ឆ្នាំ២០២០ ត្រីប័ណ្ណ បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានបុគ្គលិកសរុបចំនួន៥៣នាក់ ដែលក្នុងចំណោមនោះមាន បុគ្គលិកការិយាល័យចំនួន៤៣% បុគ្គលិកប្រតិបត្តិការចំនួន៥៧% ។ បុគ្គលិកជាស្ត្រីមានចំនួន២៣% នៃបុគ្គលិកសរុប ដែលភាគច្រើនជាបុគ្គលិកបម្រើការងារនៅការិយាល័យ ។

ចំពោះកម្រិតវប្បធម៌បុគ្គលិក៨%មានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ៩០%មានសញ្ញាបត្រថ្នាក់បរិញ្ញាប័ត្រ ២% មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ។ ជាមួយបុគ្គលិក ត្រីប័ណ្ណ បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានចំណេះដឹង និងកម្រិតវប្បធម៌ល្អប្រសើរ ។



ការបណ្តុះបណ្តាលបុគ្គលិក

ការកសាងសមត្ថភាពបុគ្គលិក គឺជាវិធីសាស្ត្រនៃការអភិវឌ្ឍដែលផ្តោតសំខាន់លើការ យល់ដឹងពីឧបសគ្គ ដែលរារាំងបុគ្គលិក និងគ្រឹះស្ថាន ពីការសម្រេចគោលដៅអភិវឌ្ឍរបស់ពួកគេ និងជួយបង្កើនសមត្ថភាពរបស់ ពួកគេដើម្បីទទួលបានលទ្ធផលការងារដែលអាចវាស់វែងបាន និងមាននិរន្តរភាព ។ ដូច្នេះការកសាងសមត្ថភាព មានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលិកគ្រប់កម្រិត ។ នៅក្នុងឆ្នាំ២០២០ នេះមានវគ្គសិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលខាងក្នុង និងក្រៅជាច្រើនត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិក ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងការអនុវត្តការងារ របស់បុគ្គលិក សម្រាប់គ្រឹះស្ថាន ។

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ ២០២០





សកម្មភាពការងារ របស់ភ្នាក់ងារឥណទាន ក្នុងសហគមន៍



សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

សវនកម្មផ្ទៃក្នុង មានវិជ្ជាជីវៈក្នុងការវាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រង ក្នុងគ្រឹះស្ថាន ។ សវនករផ្ទៃក្នុង ធ្វើការជាមួយអ្នកគ្រប់គ្រងដើម្បីត្រួតពិនិត្យប្រព័ន្ធការងារ និងប្រតិបត្តិការ របស់គ្រឹះស្ថាន ។ ការធ្វើសវនកម្មផ្ទៃក្នុង ក៏អាចកំណត់អត្តសញ្ញាណតំបន់ដែលត្រូវបង្កើនប្រសិទ្ធភាពការងារ ។ សវនកម្មផ្ទៃក្នុង មានបុគ្គលិកចំនួន២នាក់រួមមាន ប្រធានសវនករផ្ទៃក្នុង និងសវនករប្រតិបត្តិការចំនួន១នាក់ ។ ក្នុងឆ្នាំ២០២០ សវនករផ្ទៃក្នុងបានចុះសវនកម្មតាមសាខានីមួយៗ រកឱ្យឃើញនូវភាពខ្វះចន្លោះ របស់សាខាដើម្បីធ្វើការកែលម្អឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទៅតាមផែនការ ការងារដែលបានកំណត់ ដោយប្រធានសវនករផ្ទៃក្នុង ។

របាយការណ៍សវនកម្មផ្ទៃក្នុង បានបង្ហាញដល់ គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន តាមរយៈរបាយការណ៍ ។ របាយការណ៍នេះផ្តល់នូវទស្សនៈឯករាជ្យ លើវិសាលភាពការងារ ដែលគ្រឹះស្ថាន ត្រូវបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានជោគជ័យ និងផ្តល់ដំបូន្មានលើចំណុចដែលត្រូវកែលម្អ ។





ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន

ដើម្បីឆ្លើយតបទៅនឹង ទស្សនវិស័យ បេសកកម្ម និងគតិពេជ្រ របស់គ្រឹះស្ថាន បាននឹងកំពុងបន្តឆ្ពោះទៅ មុខរួមគ្នាជាមួយដៃគូសហប្រតិបត្តិការ ដែលជាក្រុមហ៊ុន ប្រមូលទិញផលកសិកម្មដ៏ធំមួយគឺ ក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ។


ប្រជាកសិករ ដែលប្រកបរបរ កសិកម្មដែលទទួលបាននូវសេវាកម្ម ប្រាក់កម្ចី(ឥណទាន) ពីគ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគច្រើនប្រជាកសិករទទួលបាន នូវការលើកកម្ពស់ជីវភាព តាមរយៈមានទីផ្សារ កសិផលមួយដ៏ល្អប្រសើរ ។

បន្ថែមពីលើនេះ គ្រឹះស្ថាន មានយុទ្ធសាស្ត្រ កាត់បន្ថយហានិភ័យ ក្នុងការធានានូវលទ្ធភាពសងរបស់ អតិថិជនសម្រាប់ការកម្ចីរយៈពេលវែងផងដែរ ។






អង្គការលេខ



រក្សាសិទ្ធិគ្រប់យ៉ាងដោយ ត្រីប័ណ្ណបៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

រចនាសម្ព័ន្ធការិយាល័យកណ្តាល





ភាគទុនិក

- ១- លោកស្រី កុយ ម៉ារី
- ២- អ្នកស្រី គួ សៀកឡាយ
- ៣- កញ្ញា គួ សុវណ្ណប័ន្ទ

ដៃគូសហប្រតិបត្តិការផ្សេងៗ



ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី



ធនាគារ ឯកទេសវិ (ខេមបូឌា) លីមីតធីត



ទ្រូម៉ាន់នី ជាក៍ស្រួល ជកស្រួល



គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត





គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

පබ්ලිකාභිමතය

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានការិយាល័យកណ្តាល ស្ថិតនៅក្នុងក្រុងបាត់ដំបង ។

ប្រតិបត្តិការផ្តល់ប្រាក់កម្ចីជូនអតិថិជន ធ្វើឡើងដោយសាខាទាំង០៣ ក្នុងខេត្តចំនួន០២ គឺខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ។





ក្រុមប្រឹក្សាភិបាល



លោកស្រី ម៉េង នណាណ៍



អ្នកស្រី គូ សៀកក្សាយ



កញ្ញា គូ សុវណ្ណវិថី



គណៈគ្រប់គ្រងគ្រឹះស្ថាន



លោកជំទាវ អ៊ឹង ណាងពីន (ប្រធាននាយកប្រតិបត្តិ)



លោក ហ្វឹក សាវ៉ែន (អនុប្រធាននាយកប្រតិបត្តិ)



លោក កាង សុវត្ថាវិទ្ធ (មន្ត្រីប្រតិបត្តិការ)



លោក វិទ្ធ ដាក់ (ប្រធានសេវាកម្មក្នុង)



លោក ពេញ កុម្មុះ (ប្រធានក្រុមការងារក្រុមប្រឹក្សាភិបាល)



លោក អៀន សំណង់ (គ្រូបម្រឹក)



លោកស្រី លីម ហ៊ែម៉ាយ (ប្រធានក្រុមការងារក្រុមប្រឹក្សាភិបាល)



កញ្ញា ណារក់ សុខណា (រដ្ឋបាល អនុប្រធានក្រុមប្រឹក្សាភិបាល)



លោក ប៉ាត សុដ្ឋនា (ក្រុមប្រឹក្សាភិបាល)



អតិថិជនគោលដៅ និងផលិតផល

អតិថិជនរបស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាសាធារណជនទាំងឡាយណាដែល ប្រកបរបរ ជាក់លាក់ និងមានគោលបំណងក្នុងការអភិវឌ្ឍន៍មុខរបរ របស់ខ្លួនតាមរយៈការប្រើប្រាស់ ឥណទាន ជាលក្ខណៈ ឯកត្តជនសម្រាប់ វិស័យដូចខាងក្រោម៖

១. កសិកម្មរួមមាន៖ ធ្វើស្រែ-ចំការ ចិញ្ចឹមសត្វ...
២. សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការកែច្នៃម្ហូបអាហារ...
៣. អាជីវកម្ម៖ លក់ផលិតផលកសិកម្ម លក់គ្រឿងទេស(លក់ចាប់ហួយ)...
៤. សេវាកម្ម៖ សេវាកសិកម្ម (ភ្ជួររាស់ ច្រូតកាត់ បោកបែន) សេវាផ្គត់ផ្គង់ទឹក...





គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់ឥណទានដល់ប្រជាពលរដ្ឋ នៅតាមជនបទ ដោយផ្ដោតលើអតិថិជនធ្វើកសិកម្ម ។ តំបន់ប្រតិបត្តិការ របស់គ្រឹះស្ថាន ជាចម្បងស្ថិតនៅតំបន់ជនបទ ទីកន្លែងដែល ប្រមូលផ្តុំទៅដោយការងារកសិកម្ម ។

ពិពណ៌នាពីផលិតផល	ឥណទានកសិកម្ម	ឥណទានអាជីវកម្ម
អតិថិជនគោលដៅ	-កសិកម្មរួមមាន៖ធ្វើស្រែ-ចំការ ចិញ្ចឹម សត្វ... -សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការកែច្នៃម្ហូបអាហារ... -អាជីវកម្ម៖លក់ផលិតផលកសិកម្ម លក់គ្រឿងទេស(លក់ចាប់ហួយ)... -សេវាកម្ម៖ សេវាកសិកម្ម (គួររស់ ច្រូតកាត់ បោកបែន) សេវាផ្គត់ផ្គង់ទឹក...	-លក់ដូរខ្នាតតូច (លក់ចាប់ហួយ បន្លែ ផ្លែឈើ ត្រីសាច់...) -លក់ចំណីអាហារខ្នាតតូច (លក់នំ បង្អែម បាយបបរ គុយទាវ កាហ្វេ...) -បម្រើសេវាកម្មខ្នាតតូច (លាងម៉ូតូឡាន ប៉ះអ៊ុត រត់ខុប....) -លក់ផលិតផលខ្នាតតូច (លក់ដូរទូរស័ព្ទ លក់ដី ថ្នាំកសិកម្ម ចំណីសត្វ ផលិត ទឹកសុទ្ធ...) ។
កម្ចីជា	ប្រាក់រៀល ដុល្លារ និងបាត	ប្រាក់រៀល ដុល្លារ និងបាត
រយៈពេលកម្ចីអតិបរិមា	៣៦ខែ	៣៦ខែ
អត្រាការប្រាក់/ខែ	១.៥%	១.៥%
វិធីសាស្ត្រសងត្រលប់	១.សងការប្រាក់រាល់ខែ និងសងដើមផ្តាច់នៅចុងវគ្គ ។ ២.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ចំណាយចុះជាលំដាប់ តាមសមតុល្យប្រាក់ដើមនៅសល់ ។ ៣.សងការប្រាក់៥០%ដើមវគ្គ និង៥០%ទៀតនៅចុងវគ្គ(៦ខែ) ។ ៤.ការប្រាក់រាល់ខែ និងប្រាក់ដើមតាមការចរចា ។ ៤.សងការប្រាក់រាល់ខែ និងសងប្រាក់ដើមគិតជាភាគរយ(ចំនួន.....%) ហើយប្រាក់ដើមនៅសល់សងនៅចុងវគ្គ ។	១.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ចំណាយចុះជាលំដាប់តាមសមតុល្យ ប្រាក់ដើមនៅសល់ ។ ២.សងការប្រាក់រាល់ខែ និងសងប្រាក់ដើមគិតជាភាគរយ(ចំនួន.....%) ហើយប្រាក់ដើមនៅសល់សងនៅចុងវគ្គ ។



របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមបង្ហាញរបាយការណ៍ របស់ក្រុមប្រឹក្សាភិបាល រួមជាមួយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុននាការិយបរិច្ឆេទ និងចុងការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាល ដែលបានបម្រើការងារក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុ និងរហូតដល់ចុងកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

លោកស្រី ម៉ៅ ណារ៉ា	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០)
លោកស្រី កុយ ម៉ារី	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០)
លោកស្រី ភូ សៀកឡាយ	អភិបាល
លោកស្រី ភូ សុវណ្ណច័ន្ទ	អភិបាល
លោកស្រី ឱម រស្មី	អភិបាលឯករាជ្យ

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃប្រតិបត្តិការហើយ និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់ ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតម្រូវឱ្យ៖

- អនុម័តគោលនយោបាយគណនេយ្យ សមស្របទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ("CIFRS សម្រាប់សហគ្រាសធុនតូចនិងមធ្យម") ដែលតម្រូវឱ្យមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល ហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយទាំងនោះជាអចិន្ត្រៃយ៍
- អនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ឬប្រសិនបើមានគម្លាតពីស្តង់ដារទាំងនេះដែលជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ គម្លាតទាំងនោះត្រូវបានបង្ហាញ ពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់ចំនួនជាទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- រក្សាទុកនូវបញ្ជីការគណនេយ្យ ឱ្យបានត្រឹមត្រូវ និងធានាការគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើមូលដ្ឋាននិរន្តរភាពនៃ ដំណើរការអាជីវកម្មលើកលែងតែក្នុងករណីដែលមានការសន្មតថាក្រុមហ៊ុន នឹងមិនបន្តប្រតិបត្តិការនៅអនាគតដ៏ខ្លី និង
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសំរេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលមានផលប៉ះពាល់ជាសារវ័ន្ត លើប្រតិបត្តិការអាជីវកម្ម និងលទ្ធផល នៃប្រតិបត្តិការរបស់ក្រុមហ៊ុនហើយ ត្រូវធានាថាគោលនយោបាយ និងការសំរេចចិត្តទាំងអស់នោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានធានាអះអាងថាក្រុមហ៊ុនបានអនុវត្តន៍ទៅតាម លក្ខខណ្ឌចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

តាមគំនិតរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ត្រូវបានបង្កើតឡើងស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យមដើម្បីផ្តល់នូវទស្សនៈ



ពិត និងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃប្រតិបត្តិការនិង
លំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនសម្រាប់ចុងការិយបរិច្ឆេទ ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

- ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖
- ក) រាល់សារវន្តទាំងអស់ផ្ទេរទៅ ឬពីទុនបំរុង ឬសំវិធានធនក្នុងឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
 - ខ) សំវិធានធនគ្រាប់គ្រាន់សម្រាប់ការខាតបង់លើគណនីដែលត្រូវទារ និងទ្រព្យសកម្មបច្ចុប្បន្ន និងទ្រព្យអកម្ម ត្រូវបានអនុវត្តបើសិនបើចាំបាច់ ។
 - គ) បំណុលអសារបង់ ត្រូវបានលុបចោល ប្រសិនបើមាន
 - ឃ) វិធីសាស្ត្រនៃការវាយតម្លៃទ្រព្យសកម្ម ឬបំណុលដែលមានស្រាប់គឺមិនខុសឆ្គង ឬមិនសមរម្យ ។
 - ង) មិនមានកាលៈទេសៈណាមួយដែលអាចដឹង ពីចំនួនទឹកប្រាក់ណាក៏ដោយ ដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលនាំឱ្យមានការភាន់ច្រឡំ ។
 - ច) មិនមានគម្លាតរវាងរបាយការណ៍ហិរញ្ញវត្ថុចុងការិយបរិច្ឆេទ រៀបរៀង របាយការណ៍ក្នុងកាលបរិច្ឆេទនេះ ដូចជា ធាតុណាមួយ ប្រតិបត្តិការ ឬចំណុចសំខាន់ណាមួយដែលមានលក្ខណៈខុសប្រក្រតី ទៅតាមមតិយោបល់ របស់ក្រុមប្រឹក្សាភិបាល ដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ក្នុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលរបាយការណ៍រាយការណ៍នេះត្រូវបានធ្វើឡើង ។
 - ឆ) លទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនក្នុងកំឡុងពេល នៃឆ្នាំហិរញ្ញវត្ថុនេះមិនត្រូវបានទទួលរងផលប៉ះពាល់ដោយធាតុណាមួយ ប្រតិបត្តិការ ឬចំណុចសំខាន់ណាមួយដែលមានលក្ខណៈខុសប្រក្រតី ។
 - ជ) គ្មានយថាហេតុ រឺបំណុលផ្សេងទៀត របស់ក្រុមហ៊ុនបានក្លាយទៅជាប្រតិបត្តិ ឬអាចនឹងត្រូវបានអនុវត្តក្នុងកំឡុងពេល១២ខែ បន្ទាប់ពីការបញ្ចប់ឆ្នាំហិរញ្ញវត្ថុដែលក្នុងមតិយោបល់ របស់ក្រុមប្រឹក្សាភិបាល នឹងមាន ឬអាចប៉ះពាល់ដល់លទ្ធភាព របស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួននៅពេលដែលប្រតិបត្តិការនោះដល់ការកំណត់ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់ជាមួយរបាយការណ៍នេះថាពិតជាបង្ហាញពីទិដ្ឋភាពពិត និងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ទៅតាមស្តង់ដារហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ។

ចុះហត្ថលេខា

លោកស្រី ម៉ៅ ណារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១



របាយការណ៍ របស់សវនករឯករាជ្យ

ការរាយការណ៍ លើរបាយការណ៍ហិរញ្ញវត្ថុ

ទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅថា (“ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងរបាយការណ៍ លទ្ធផលពេញលេញ របាយការណ៍បំប៉នប្រាក់ចំណូល និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទ បញ្ចប់ ហើយនឹងគោល ការណ៍គណនេយ្យសំខាន់ៗព្រមទាំងកំណត់សម្គាល់ផ្សេងៗដែលមានចាប់ពីទំព័រទី០៩ ដល់ទំព័រទី៦០ ។

តាមទស្សនៈរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថាន ភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ។

មូលដ្ឋាននៃទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ ។ ការទទួលខុសត្រូវ របស់ពួក យើងគឺ ស្ថិតនៅក្រោមស្តង់ដារដែលបានចែង និងរៀបរាប់នៅក្នុងផ្នែកទំនួលខុសត្រូវ របស់សវនករ ទៅលើ របាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍សវនកម្មរបស់ពួកយើង ។ យើងជឿជាក់ថាភស្តុតាងសវនកម្មដើម្បីពួក យើងប្រមូលបានគឺគ្រប់គ្រាន់ និងសមហេតុផលដើម្បីជាមូលដ្ឋានក្នុងការ ផ្តល់មតិយោបល់ របស់យើងខ្ញុំ ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ និងក្រុមសីលធម៌

យើងខ្ញុំជាសវនករឯករាជ្យ ដែលតម្រូវឱ្យអនុលោមតាមក្រុមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ហើយយើងខ្ញុំបានបំពេញនូវរាល់ទំនួល ខុសត្រូវនានាដែលតម្រូវដោយក្រុមសីលធម៌នេះផងដែរ ។

ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករមានដូចតទៅនេះ

ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មាន ដែលជាប់ពាក់ព័ន្ធជាមួយនឹង ក្រុមហ៊ុន ។ ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវ របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឡើយ ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើ របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន គឺមិនបានរាប់បញ្ចូល ជាមួយរបាយការណ៍ក្រុមប្រឹក្សាភិបាលឡើយ ហើយពួកយើងក៏មិនបានបង្ហាញ ជាលិខិតអះអាងទៅលើការ សរុបមតិរបស់របាយការណ៍នោះផងដែរ ។

ក្នុងការភ្ជាប់គ្នារវាងការធ្វើសវនកម្ម ទៅលើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវ របស់សវនករ គឺគ្រាន់តែស្វែងយល់អំពីរបាយការណ៍ របស់ក្រុមប្រឹក្សាភិបាល និងទទួលយករបាយការណ៍របស់ ពួកគាត់បើទោះបីជារបាយការណ៍ របស់ក្រុមប្រឹក្សាភិបាល មានភាពមិនត្រឹមត្រូវទាក់ទងទៅ និងរបាយការណ៍ ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនក៏ដោយ រឺក៏មានភាពមិនប្រក្រតីចំពោះវិជ្ជាជីវៈ របស់សវនករ ដែលបានធ្វើសវនកម្ម រឺក៏ការកើតឡើងនូវភាពខុសប្រក្រតីណាមួយផ្សេងទៀត ។



យោងទៅតាមការងារ ដែលពួកយើងបានបំពេញ ពួកយើងបានសន្និដ្ឋាន ថាវានឹងមានភាពមិនត្រឹមត្រូវ ទាក់ទងជាមួយរបាយការណ៍ របស់ក្រុមប្រឹក្សាភិបាល ។ ហេតុដូច្នេះហើយទើបបានជាពួកយើងទាមទារនូវ របាយការណ៍ដែលពិតប្រាកដ និងត្រឹមត្រូវ ។ យើងខ្ញុំគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះទៀតឡើយ ។

ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដ នៃរបាយការណ៍ហិរញ្ញវត្ថុ របស់ខ្លួនដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ នៃ កម្ពុជា សម្រាប់ សហគ្រាសធុនតូច និងមធ្យម និងការណែនាំរបស់ ធនាគារជាតិ នៃ កម្ពុជា ។

ក្រុមប្រឹក្សាភិបាលត្រូវទទួលខុសត្រូវដូចគ្នា ផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនយល់ថាមានសារៈប្រយោជន៍ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវមានការទទួលខុស ត្រូវរាល់សកម្មភាព របស់ក្រុមហ៊ុន ដែលធានាអះអាងថា អាចមានលិទ្ធភាពបន្តក្នុងរយៈពេល១២ខែខាងមុខ និង រាល់បញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងលិទ្ធភាពអាចបន្ត របស់ក្រុមហ៊ុន និងគោលបំណងដែលអាចធ្វើឱ្យ មានសកម្មភាពនេះកើតឡើងដែលតម្រូវឱ្យ ធ្វើការបង្ហាញទៅជាសាធារណៈដោយសារតែវាមានភាពចាំបាច់ ។ លើកលែងតែ ក្រុមប្រឹក្សាភិបាល ណាមួយមានបំណងចង់ទូទាត់បំណុល របស់ក្រុមហ៊ុន ទាំងស្រុង រឺក៏អះអាងថា នឹងបិទក្រុមហ៊ុន ហើយបើគ្មានសកម្មភាពណាមួយលេចឡើងនោះទេ យើងនៅតែត្រូវការរបាយការណ៍របស់ក្រុម ប្រឹក្សាភិបាលដដែល ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនទាំងមូល នឹងមិនមានកំហុសឆ្គងជាសារវន្ត មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំឡើយ ។ ហើយ ធ្វើការរាយការរបាយការណ៍សវនករ ដែលរាប់បញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំផងដែរ ។ ការធានា អះអាងដែលសមហេតុផល គឺការធានាអះអាងកម្រិតខ្ពស់ ប៉ុន្តែមិនមែនធានាអះអាងថា សវនកម្មដែលធ្វើឡើង ស្របតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្ម នៃ កម្ពុជា តែងតែរកឃើញរាល់កំហុសជាសារវន្តនោះឡើយ ។ ការ បំភាន់អាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងហើយត្រូវបានគេចាត់ទុកថាជាសារវន្ត ប្រសិនបើជាលក្ខណៈ បុគ្គល ឬជាក្រុម ពួកវាអាចជះឥទ្ធិពល ដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់ដែលផ្អែកលើ មូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ។

ជាផ្នែកមួយនៃសវនកម្ម ស្របតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកប ដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យដែលមានជំនាញវិជ្ជាជីវៈ នៅសវនកម្មទាំងមូល ។ យើងក៏៖ -

ក). កំណត់ និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវ ខាងសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មិនថាដោយសារការក្លែងបន្លំ ឬកំហុស ។ រៀបចំនិងអនុវត្តនីតិវិធីសវនកម្ម ឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបានភស្តុតាងសវនកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់នឹងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិ យោបល់ របស់យើង ។ ហានិភ័យដែលមិនរកឃើញកំហុសខាងសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺមាន ភាពខ្ពស់ជាងបណ្តាលមកពីកំហុសឆ្គង ព្រោះការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការកែច្នៃ ការលុបចោល ដោយចេតនាការ ការបកស្រាយមិនពិត ឬការបំពានក្នុងការគ្រប់គ្រងផ្ទៃក្នុង ។



- ខ). ទទួលបានការយល់ដឹងអំពី ការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធ នឹងសវនកម្ម ដើម្បីរៀបចំ នីតិវិធីសវនកម្ម ដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃ ការគ្រប់គ្រងផ្ទៃក្នុង របស់ក្រុមហ៊ុនឡើយ ។
- គ). វាយតម្លៃភាពសមស្រប នៃគោលនយោបាយគណនេយ្យ ដែលបានប្រើ និងភាពសមហេតុផលនៃ ការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ឃ). សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់ របស់ក្រុមប្រឹក្សាភិបាល នៃមូលដ្ឋានដែលគួរឱ្យព្រួយបារម្ភ នៃគណនេយ្យ និងផ្នែកលើកស្ទុកតាងសវនកម្ម ដែលទទួលបានថា តើភាពមិនច្បាស់លាស់នៃសារវន្តមាន ទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាព របស់ ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងសន្និដ្ឋានថា មានភាពមិនច្បាស់លាស់នៃ សារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលទៅក្នុងរបាយការណ៍ របស់សវនកររបស់យើង ដើម្បីទាញចំណាប់ អារម្មណ៍លើការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុ ឬបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិយោបល់សវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងផ្អែកលើកស្ទុកតាង សវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនករ របស់យើង ។

ទោះយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុន បញ្ឈប់និរន្តរភាព អាជីវកម្ម ។

ង). វាយតម្លៃការ បង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនរួមមានការលាត ត្រដាងនិងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនដែលតំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍មូលដ្ឋាន ក្នុងលក្ខណៈដែលទទួលបានការបង្ហាញដោយត្រឹមត្រូវ ។

បញ្ហាផ្សេងទៀត

ការធ្វើសវនកម្មរបស់យើងខ្ញុំ គឺក្នុងគោលបំណងបង្ហាញពីទស្សនៈទៅលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូលជាប្រការប័ណ្ណដុល្លារអាមេរិក ។

ការបំប្លែងរបាយការណ៍ហិរញ្ញវត្ថុ ពីដុល្លារអាមេរិកទៅជាខ្មែររៀល ដោយប្រើអត្រាបិទ និងអត្រាមធ្យម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញឡើងក្នុងគោលបំណងវិភាគបន្ថែម ហើយមិនមែនជាផ្នែកសំខាន់នៃ មូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុនោះទេ ។ ការបំប្លែងនេះមិនត្រូវបានធ្វើសវនកម្ម ទៅតាមនីតិវិធីដែលបាន អនុវត្តទៅលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ ហេតុដូច្នេះយើងខ្ញុំ មិនបានបញ្ចេញទស្សនៈណាមួយទៅលើការ បំប្លែងនេះឡើយ ។

Crowe (KH) Co., Ltd.

ក្រុមហ៊ុនស្នងការគណនេយ្យករជំនាញ



Onn Kien Hoe
អភិបាល

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១



របាយការណ៍ ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់នៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

កំណត់ សម្គាល់	មូលធន	ទុនបម្រុងបទប្បញ្ញត្តិ	ប្រាក់ចំណេញ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ក្បាចក ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	3,000,000	88,066	(33,022)	3,055,044
ចំណេញសម្រាប់កាលបរិច្ឆេទ	-	-	40,924	40,924
ផ្ទេរ	-	(66,516)	66,516	-
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩/ ទី១ ខែមករា ឆ្នាំ២០២០	3,000,000	21,550	74,418	3,095,968
ចំណេញសម្រាប់កាលបរិច្ឆេទ	-	-	105,972	105,972
ផ្ទេរ	-	1,773	(1773)	-
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	3,000,000	23,323	178,617	3,201,940

កំណត់ សម្គាល់	មូលធន	ទុនបម្រុងបទប្បញ្ញត្តិ	ប្រាក់ចំណេញ	ទឹកប្រាក់ លំអៀងបង្ក ពីការប្តូរប្រាក់	សរុប
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
សមតុល្យថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	12,000,000	353,849	(132,029)	53,347	12,275,167
ចំណេញសម្រាប់កាលបរិច្ឆេទ	-	-	165,826	-	165,826
ផ្ទេរ	-	(271,053)	271,053	-	-
លំអៀងពីការប្តូររូបិយប័ណ្ណ	-	5,020	-	170,057	175,077
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩/ ១ ខែ មករា ឆ្នាំ ២០២០	12,000,000	87,816	304,850	223,404	12,616,070
ចំណេញសម្រាប់កាលបរិច្ឆេទ	-	-	428,657	-	428,657
ផ្ទេរ	-	7,172	(7,172)	-	-
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(646)	-	(92,234)	(92,880)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	12,000,000	94,342	726,335	131,170	12,951,847



របាយការណ៍ លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់នៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល	២០១៩ ខ្មែរពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធប្រាក់ចំណេញ		106,013	67,824	428,823	274,824
និយ័តភាព៖					
សវិធានធនសម្រាប់ឥណទានបាត់បង់	7	20,450	76,462	82,720	309,824
រំលស់លើគ្រឿងបរិក្ខារ	10	14,617	16,263	59,126	65,898
រំលស់លើទ្រព្យអរូបី	11	8,932	8,907	36,130	36,091
ចំណាយការប្រាក់		3,625	-	14,663	-
ការលុបចោលនៃទ្រព្យរយៈពេលវែង	10	91	-	368	-
ការលុបបំបាត់នៃទ្រព្យរយៈពេលវែង	10	92	-	372	-
ខាតមុនបំបែកបង់បង្គោល		153,820	169,456	622,202	686,637
ការកើនឡើងនិងការថយចុះនៃ៖					
- ឥណទាននិងបុរេប្រទាន		(350,308)	(232,780)	(1,416,996)	(943,225)
- ទ្រព្យសកម្មផ្សេងៗ		(2,144)	22,689	(8,672)	91,936
- បំណុលផ្សេងៗ		21,690	12,468	87,736	50,520
សាច់ប្រាក់ដែលត្រូវបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(176,942)	(28,167)	(715,730)	(114,132)
ពន្ធប្រាក់ចំណេញដែលត្រូវបង់		(15,841)	(13,466)	(64,077)	(54,564)
ការប្រាក់ដែលបានបង់		(3,625)	-	(14,663)	-
សាច់ប្រាក់ដែលត្រូវបានប្រើក្នុងសកម្មភាពប្រតិបត្តិការសុទ្ធ		(196,408)	(41,633)	(794,470)	(168,696)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញគ្រឿងបរិក្ខារ	10	(6,355)	(2,925)	(25,706)	(11,852)
សាច់ប្រាក់សុទ្ធដែលត្រូវបានប្រើក្នុងសកម្មភាពវិនិយោគ		(6,355)	(2,925)	(25,706)	(11,852)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ទទួលបានពីកម្ចី		-	-	-	-
ការទូទាត់កម្ចី		(50,000)	-	(202,250)	-
សាច់ប្រាក់សុទ្ធដែលត្រូវបានប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		(50,000)	-	(202,250)	-
ការកើនឡើង/ថយចុះនៃសាច់ប្រាក់សុទ្ធ		(252,763)	(44,558)	(1,022,426)	(180,548)
សាច់ប្រាក់នៅដើមកាលបរិច្ឆេទបញ្ចប់ឆ្នាំ		656,297	700,855	2,674,410	2,816,036
លំអៀងពីអត្រាប្តូរប្រាក់		-	-	(19,689)	38,922
សាច់ប្រាក់ចុងគ្រា		403,534	656,297	1,632,295	2,674,410



សាច់ប្រាក់និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	២០២០	២០១៩	២០២០	២០១៩
កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
សាច់ប្រាក់ក្នុងដៃ	2,350	3,690	9,506	15,037
សមតុល្យនៅធនាគារនានា	401,184	652,607	1,622,789	2,659,373
សាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សម មូលសរុប	403,534	656,297	1,632,295	2,674,410

កំណត់សម្គាល់ លើរបាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានទូទៅ

បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ពីនេះតទៅហៅថា“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងនៅ ព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ក្រោមបញ្ជីលេខៈ០០០០៨២៣៥ ។ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ការិយាល័យចុះបញ្ជី៖ ផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ការិយាល័យបច្ចុប្បន្ន៖ ផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តឱ្យបោះផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

២. សកម្មភាពចម្បងរបស់ក្រុមហ៊ុន

សកម្មភាពចម្បង របស់ក្រុមហ៊ុន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គឺផ្តល់សេវាកម្ម ក្នុងវិស័យហិរញ្ញវត្ថុ និងការផ្តល់សេវាពាក់ព័ន្ធហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ។

មិនមានការប្រែប្រួលទៅលើសកម្មភាពចម្បង របស់ក្រុមហ៊ុន នោះទេនៅក្នុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

៣. មូលដ្ឋានគ្រឹះនៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងតាមសន្មតិកម្មថ្លៃដើម និងត្រូវបានកែប្រែដើម្បីដាក់បញ្ចូលមូលដ្ឋានវាយតម្លៃផ្សេងទៀត ដែលត្រូវបានបង្ហាញនៅក្នុងផ្នែកផ្សេងទៀត ក្រោមគោលនយោបាយគណនេយ្យសំខាន់ៗ និងអនុលោមទៅតាមបទបញ្ញត្តិទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិរបស់កម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម(“CIFRSs for SMEs”) ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ

៤.១ សុភវិនិច្ឆ័យសំខាន់ដែលថ្នាក់គ្រប់គ្រងប្រើប្រាស់ ក្នុងគោលនយោបាយគណនេយ្យ និងការប៉ាន់ស្មានលើភាពមិនច្បាស់លាស់

អ្នកគ្រប់គ្រងជឿជាក់ថាគ្មានការសន្មតសំខាន់ៗណាមួយទាក់ទងនឹងកង្វល់ទៅអនាគត និងប្រភពគន្លឹះផ្សេងទៀតនៃភាពមិនច្បាស់លាស់ នៃការប៉ាន់ស្មាននៅកាលបរិច្ឆេទ នៃការរាយការណ៍



ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ ក្នុងការបង្កឱ្យមានការកែសំរួលទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអកម្មក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ក្រៅពីការបង្ហាញខាងក្រោម:

(ក) សំវិធានធនលើឥណទាន និងបុរេប្រទាន

សំវិធានធនដែលខាតបង់ត្រូវបានទទួលស្គាល់ នៅពេលដែលមានភស្តុតាង ដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុចុះខ្សោយ ។ គណៈគ្រប់គ្រងត្រួតពិនិត្យឡើងវិញ ជាពិសេសនូវឥណទាន និងបុរេប្រទាន ហើយវិភាគអំពីអាយុកាលរបស់ពួកគេ ប្រវត្តិបំណុលមិនល្អ ការផ្ដោតអារម្មណ៍ របស់អតិថិជនភាពគួរឱ្យទុកចិត្ត របស់អតិថិជន និន្នាការសេដ្ឋកិច្ចបច្ចុប្បន្ន និងការផ្លាស់ប្តូរលក្ខខណ្ឌទូទាត់អតិថិជននៅពេលធ្វើការវិនិច្ឆ័យដើម្បីវាយតម្លៃភាពគ្រប់គ្រាន់ នៃសម្រាប់ការទទួលស្គាល់សំវិធានធនដែលខាតបង់ ។ កន្លែងដែលមានភស្តុតាង បញ្ជាក់ពីការចុះខ្សោយទៅលើចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់ នាពេលអនាគត ត្រូវបានប៉ាន់ប្រមាណ ដោយផ្អែកលើបទពិសោធន៍ នៃការបាត់បង់ប្រវត្តិសាស្ត្រ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែល មានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា ។ ប្រសិនបើការរំពឹងទុកខុសគ្នា ពីការប៉ាន់ស្មានភាពខុសគ្នាបែបនេះ នឹងជះឥទ្ធិពលដល់តម្លៃយោង របស់អ្នកដែលត្រូវទទួល ។

(ខ) ពន្ធលើប្រាក់ចំណេញ

យោងតាមប្រតិបត្តិការ និងការគណនាយ៉ាងជាក់លាក់ ដែលកំណត់ពន្ធចុងក្រោយអាចខុសគ្នាពីការប៉ាន់ស្មានដំបូងនោះ ក្រុមហ៊ុនទទួលស្គាល់បំណុលពន្ធផ្អែក លើចំណេះដឹងរបស់ខ្លួនអំពីច្បាប់ពន្ធ និងការប៉ាន់ប្រមាណពីចរិតលក្ខណៈរបស់ពន្ធដែលកំពុងកើតមានក្នុងអាជីវកម្ម របស់ខ្លួន ។ បើនៅចុងគ្រាលទ្ធផលចុងក្រោយ នៃភាពខុសគ្នាពីចំនួនទឹក ប្រាក់ដែលត្រូវបានទទួលស្គាល់ដំបូងនោះនឹង ជះឥទ្ធិពលដល់ការចំណាយពន្ធលើប្រាក់ចំណូល និងសមតុល្យពន្ធពន្យារ ។ ការធ្វើវិសោធនកម្ម ត្រូវបានធ្វើឡើងក្នុងការអនុវត្ត គោលនយោបាយគណនេយ្យ ។ គណៈគ្រប់គ្រងជឿជាក់ថាមិនមានករណីណាមួយ នៃការអនុវត្តការវិនិច្ឆ័យសំខាន់ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ របស់ធនាគារ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅ លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

៤.២ រូបិយវត្ថុ និងរូបិយប័ណ្ណបរទេស

(ក) រូបិយវត្ថុ និងអត្រា

របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងរូបិយប័ណ្ណ នៃបរិយាកាសសេដ្ឋកិច្ចបឋមនៅក្នុងក្រុមហ៊ុន ដែលប្រតិបត្តិការដែលជាប្រតិបត្តិការគោល ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញ ជាដុល្លារអាមេរិក ("ដុល្លារអាមេរិក") ដែលជាប្រតិបត្តិការមុខងារនិងបង្ហាញ របស់ក្រុមហ៊ុន ។ ការបំប្លែងទឹកប្រាក់ពីដុល្លារអាមេរិកទៅជាខ្មែររៀលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអនុលោមតាមច្បាប់គណនេយ្យ និងសវនកម្មចុះថ្ងៃទី 11 ខែ មេសា ឆ្នាំ 2016 ដោយប្រើអត្រាបិទ និងអត្រាជាមធ្យម នាចុងការិយបរិច្ឆេទ ដែលបានប្រកាសដោយអគ្គនាយកដ្ឋានពន្ធដារ នៃ កម្ពុជា ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាខ្មែររៀលដោយផ្អែកលើ អត្រាប្តូរប្រាក់ក្នុង១ដុល្លារអាមេរិក ដូចក្នុងតារាងខាងក្រោម៖



	២០២០	២០១៩
អត្រាចុងគ្រា	4,045	4,075
អត្រាមធ្យមក្នុងឆ្នាំ	4,045	4,052

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកាត់ខ្ទង់ជាពាន់សម្រាប់ប្រាក់ដុល្លារ និងប្រាក់រៀល ។

(ខ) ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសមតុល្យ

ប្រតិបត្តិការរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារ នៅលើការទទួលស្គាល់ដំបូងដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទប្រតិបត្តិការ ។ នៅចុងបញ្ចប់នៃកាលបរិច្ឆេទ នៃការរបាយការណ៍រូបិយវត្ថុបរទេសចំពោះទ្រព្យសកម្ម និងបំណុល ត្រូវបានកំណត់ឡើងវិញតាមអត្រាប្តូរប្រាក់ នៃកាលបរិច្ឆេទនោះ ។ ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រាក់រូបិយវត្ថុមិនត្រូវបានវាយតម្លៃឡើងវិញ ជាប្រាក់រូបិយប័ណ្ណបរទេសទេ នៅចុងបញ្ចប់នៃរបាយការណ៍ ។

ភាពខុសគ្នា នៃការប្តូររូបិយប័ណ្ណបរទេស ដែលកើតឡើងពីការទូទាត់នៃរូបិយវត្ថុ ឬលើការប្តូររូបិយវត្ថុ ឡើងវិញត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលវាកើតឡើង ។

៤.៣ ឧបករណ៍ហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលក្រុមហ៊ុន បានក្លាយជាភាគីនៃកិច្ចសន្យា របស់ឧបករណ៍ទាំងនេះ ។

ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ដំបូង ក្នុងតម្លៃប្រតិបត្តិការរួមទាំងថ្លៃដើមប្រតិបត្តិការ ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដែលត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃតាមរយៈប្រាក់ចំណេញឬខាត ថ្លៃដើមប្រតិបត្តិការត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតនៅពេលដែលកើតឡើង ។

ការរៀបចំបង្កើត ប្រតិបត្តិការហិរញ្ញប្បទាន អាចមានប្រសិនបើការទូទាត់ ត្រូវបានពន្យារពេលលើសពីលក្ខខណ្ឌអាជីវកម្មធម្មតា ។ នៅក្រោមប្រតិបត្តិការហិរញ្ញប្បទាន ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែង តាមតម្លៃបច្ចុប្បន្ន នៃការទូទាត់នាពេលអនាគតដែលបានបញ្ចុះអត្រាការប្រាក់ទីផ្សារ សម្រាប់ឧបករណ៍បំណុលស្រដៀងគ្នាដូចដែលបានកំណត់នៅការទទួលស្គាល់ដំបូង ។ ការកែតម្រូវតម្លៃបច្ចុប្បន្នគឺ អាស្រ័យទៅលើការទទួលស្គាល់នូវប្រាក់ចំណេញ ឬខាតតាមៗប្រសិនបើតម្លៃបច្ចុប្បន្ននោះ បង្ហាញដោយតម្លៃដកស្រង់ក្នុងទីផ្សារសម្រាប់កំណត់សម្គាល់នូវទ្រព្យសកម្ម ឬបំណុល ឬផ្អែកទៅលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់នូវទិន្នន័យពីការអង្កេតលើទីផ្សារ បើមិនដូច្នោះទេ ភាពខុសគ្នាត្រូវបានគិតលើប្រាក់ចំណេញ ឬខាតតាមវិធីសាស្ត្រ Straight-line ទៅលើលក្ខខណ្ឌនៃកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ ។



(ខ) ការវាស់វែងជាបន្តបន្ទាប់

ឧបករណ៍បំណុល ដែលត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម រយៈពេលខ្លី ឬទ្រព្យអកម្មរយៈពេលខ្លី ត្រូវបានវាស់វែងតាមចំនួនទឹកប្រាក់ដែលមិនទាន់រាប់បញ្ចូលជាសាច់ប្រាក់ ឬការពិចារណាផ្សេងទៀតដែលរំពឹងថានឹងត្រូវបង់ ឬទទួលបានត្រឹមត្រូវ ការរៀបចំនេះមានប្រសិទ្ធភាពជាការរៀបចំហិរញ្ញប្បទាន ។ ឧបករណ៍បំណុលផ្សេងទៀត ត្រូវបានវាស់វែងដោយចំណាយរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។ ក្រៅពីអ្វីទាំងអស់ខាងលើ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្នជាមួយនឹងការផ្លាស់ប្តូរតម្លៃបច្ចុប្បន្ន ដែលទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬការខាត ។

(គ) ការមិនទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វា មិនត្រូវបានគេទទួលស្គាល់នៅពេលដែលសិទ្ធិចំពោះសាច់ប្រាក់ហូរចេញពីទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផុតកំណត់ ឬទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរទៅឱ្យភាគីផ្សេងទៀត ដោយមិនរក្សាការគ្រប់គ្រង ឬហានិភ័យទាំងអស់នៃទ្រព្យសកម្ម ។ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាភាពខុសគ្នារវាងតម្លៃយោង និងតម្លៃដែលទទួលបាន (សន្មត់ថារាប់បញ្ចូលទាំងបំណុលថ្មី) និងត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាត ។ បំណុលហិរញ្ញវត្ថុឬផ្នែកណាមួយរបស់វា ត្រូវបានគេមិនទទួលស្គាល់នៅពេលដែលកាតព្វកិច្ច ដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យា ត្រូវបានរំលាយលុបចោល ឬផុតកំណត់ ។ ការកែប្រែយ៉ាងច្រើននៃលក្ខខណ្ឌ នៃបំណុលហិរញ្ញវត្ថុ ដែលមានស្រាប់ត្រូវបានរាប់បញ្ចូលជាការបំបាត់បំណុលហិរញ្ញវត្ថុដើម និងការទទួលស្គាល់បំណុលហិរញ្ញវត្ថុថ្មី ។ យោងតាមការមិនទទួលស្គាល់ នៃបំណុលហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោង នៃបំណុលហិរញ្ញវត្ថុដែលលុបបំបាត់ ឬផ្ទេរទៅឱ្យភាគីផ្សេងទៀត និងចាត់ទុកថាជាការចំណាយ (រួមទាំងទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ផ្ទេរ ឬបំណុលដែលបានសន្មត់) ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត ។

ឃ) ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាដើមទុន និងត្រូវបានកត់ត្រាជាចំណូល ដែលទទួលបានសុទ្ធពីការដកថ្លៃដើមប្រតិបត្តិការដោយផ្ទាល់ ។ ភាគលាភលើភាគហ៊ុនធម្មតា ត្រូវបានទទួលស្គាល់ថាជាបំណុលនៅពេល ដែលត្រូវបានអនុម័តសម្រាប់ភាពសមស្រប ។

៤.៤ គ្រឿងបរិក្ខារ

គ្រឿងបរិក្ខារទាំងអស់ត្រូវបានវាស់ដំបូងដោយតម្លៃដើម ។ ការចំណាយរួមមានការចំណាយដែល ត្រូវបានផ្ទេរដោយផ្ទាល់ទៅនឹងការទិញទ្រព្យសកម្ម និងការចំណាយផ្សេងទៀតដោយផ្ទាល់ដែលនាំឱ្យទ្រព្យសកម្មទៅជាលក្ខខណ្ឌការងារសម្រាប់ការប្រើប្រាស់របស់ខ្លួន ។ បន្ទាប់ពីការកត់សម្គាល់ដំបូង គ្រឿងបរិក្ខារទាំងអស់ត្រូវបានបញ្ជាក់ តាមតម្លៃការចំណាយរំលស់បង្គរ និងការខាតបង់លើឱនភាព ។ ការចំណាយជាបន្តបន្ទាប់ត្រូវបានបញ្ចូលក្នុងតម្លៃយោងរបស់ទ្រព្យ ឬត្រូវបានទទួលស្គាល់ថាជាទ្រព្យសកម្មដាច់ដោយឡែក បើសិនជាអាចអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលជាប់ពាក់ព័ន្ធនឹងធាតុដែលនឹងហូរចូល ទៅក្រុមហ៊ុនហើយតម្លៃរបស់ធាតុអាចត្រូវបានវាស់វែងបាន ។ តម្លៃយោងនៃសាច់ប្រាក់ដែលត្រូវបានជំនួស ត្រូវបានគេលែងទទួលស្គាល់ ។ ការរំលស់ត្រូវបានគិតក្នុងប្រាក់ចំណេញ ឬខាតហើយត្រូវបានគណនា



តាមវិធីសាស្ត្រ រំលស់ថេរ ដើម្បីលុបចោលចំនួនរំលស់ នៃទ្រព្យសកម្មក្នុងរយៈពេលដែលមាន អាយុកាលដែលបានប៉ាន់ប្រមាណ ។ អត្រារំលស់ប្រចាំឆ្នាំ ដែលត្រូវបានប្រើប្រាស់សម្រាប់ គណនារំលស់គឺ៖

- បរិក្ខារកុំព្យូទ័រ 33%
- គ្រឿងបរិក្ខារ 25%
- រថយន្ត 20%

វិធីសាស្ត្ររំលស់អាយុកាល និងតម្លៃសំណល់នឹងត្រូវបានពិនិត្យឡើងវិញ ប្រសិនបើមានការ ផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចាប់តាំងពីកាលបរិច្ឆេទ របាយការណ៍ចុងក្រោយបំផុតនៅក្នុងគំរូ ដែលក្រុមហ៊ុនរំពឹងថានឹងប្រើប្រាស់ អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់ទ្រព្យសកម្ម ។ ការផ្លាស់ប្តូរណាមួយត្រូវបានគេគណនាថា ជាការផ្លាស់ប្តូរ នៅក្នុងការប៉ាន់ស្មានគណនេយ្យ ។ ការចំណេញ ឬការបាត់បង់ណាមួយដែលកើតឡើងពីការលក់ទ្រព្យ និងបរិក្ខារត្រូវបានទទួល ស្គាល់ក្នុងចំណេញ ឬខាត ។

៤.៥ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី តំណាងដោយថ្លៃដើមដំបូង ដែលបានកើតឡើងពីការទិញប្រព័ន្ធគ្រប់គ្រង ទិន្នន័យធនាគារ ។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបី ត្រូវបានកត់ត្រាដោយយក ថ្លៃដើមដករំលស់បង្គរព្រមទាំងការខាតបង្គរផ្សេងៗទៀត ។ ទ្រព្យសកម្មអរូបី ត្រូវបានវាយតម្លៃ ថាមានអាយុកាលច្បាស់លាស់ ហើយត្រូវបានរំលស់ទៅតាម អាយុ របស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ធនាគារតាមវិធីសាស្ត្រ Straight-line ។ ទ្រព្យសកម្មអរូបីក៏ត្រូវបានវាយតម្លៃផងដែរសម្រាប់ការ ខូចខាតនៅពេលដែលមានសុច្ឆន្ទាករណ៍បញ្ជាក់ថាពួកវាត្រូវមានការខូចខាត ។ ការិយបរិច្ឆេទ នីមួយៗរបស់ទ្រព្យសកម្មអរូបី ត្រូវបានរំលស់ដូចខាង ក្រោម៖

- ប្រព័ន្ធគ្រប់គ្រងទិន្នន័យធនាគារ 20%

៤.៦ ឱនភាព

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ (លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតម្លៃ តាមរយៈប្រាក់ចំណេញឬខាត) ត្រូវបានគេវាយតម្លៃសម្រាប់ឱនភាព នៅកាលបរិច្ឆេទរបាយ ការណ៍នីមួយៗ នៅពេលមានភស្តុតាងនៃឱនភាព ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន វាស់វែងតាមតម្លៃរំលស់ ការខាតបង់ ទៅលើឱនភាព គឺជាការខុសគ្នារវាងចំនួនទឹកប្រាក់ជាក់ ស្តែង នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មាន នៅ អត្រាដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយ យកថ្លៃដើមដកឱនភាពការបាត់បង់ឱនភាពនេះ គឺជាភាពខុសគ្នារវាងតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ និងការប៉ាន់ស្មាន អំពីចំនួនដែលត្រូវបានទទួលសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ប្រសិនបើវាត្រូវ បានលក់នៅកាលបរិច្ឆេទនៃរបាយការណ៍ ។

ការខាតបង់លើឱនភាព ត្រូវបានទទួលស្គាល់ ក្នុងរបាយការណ៍ចំណេញឬខាតបង់ឆ្នាំៗ ។ ប្រសិនបើក្នុងកំឡុងពេលជាបន្តបន្ទាប់ បរិមាណនៃការខាតបង់លើឱនភាព បានថយចុះហើយ ការថយចុះនេះអាចត្រូវបានទាក់ទង ដោយចេតនាចំពោះព្រឹត្តិការណ៍ដែល កើតឡើងបន្ទាប់ពី ការ ខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ។ ការខាតបង់លើឱនភាពនៃតម្លៃដែល

ត្រូវបានទទួលស្គាល់ ពីមុននឹងត្រូវបានដាក់ត្រលប់ទៅនឹងវិសាលភាពនៃតម្លៃជាក់ស្តែងរបស់
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនលើសពីការតម្លៃរំលស់ របស់ខ្លួននៅកាលបរិច្ឆេទផ្លាស់ប្តូរ ។
ចំនួនទឹកប្រាក់នៃ ការផ្លាស់ប្តូរការថយចុះត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញបូជាត ។

តណាទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិ នៃ កម្ពុជា បានចេញប្រកាសថ្មី លេខៈB7-017-344 ស្តីពីចំណាត់ថ្នាក់ហានិភ័យ និងការផ្តល់ប្រាក់កំរើសសម្រាប់ការធានាការទទួលស្គាល់ការវាស់វែងការផ្តល់ និងការរាយការណ៍ពីឱនភាពសម្បទានរបស់ស្ថាប័ន ។ សម្បទាននៅក្រោមប្រកាសនេះត្រូវបានកំណត់ថាជាប្រាក់កម្ចី និងផលិតផលហិរញ្ញវត្ថុដទៃទៀត ដែលបានរាយការណ៍នៅលើតារាងតុល្យការ ឬក្រៅតារាងតុល្យការ ដែលត្រូវបានផ្តល់ដោយស្ថាប័នមួយទៅឱ្យភាគីមួយទៀតដែលផ្តល់ហានិភ័យដល់ហានិភ័យឥណទានចំពោះស្ថាប័ននេះ ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិ នៃ កម្ពុជា បានចេញផ្សាយសារាចរលេខៈ B7-018-001 ដែលបញ្ជាក់ពីការអនុវត្តប្រកាសស្តីពីកម្រិតហានិភ័យឥណទាន និងការផ្តល់ឱនភាពនៃសំវិធានធន ។ យោងតាមសារាចរថ្មី និងអំឡុងពេលអន្តរកាល (គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨) ក្រុមហ៊ុនត្រូវធ្វើការគណនាឱនភាព លើឥណទានអាក្រក់ និងជាប់សង្ស័យស្របតាមបទប្បញ្ញត្តិដែល គ្រឹះស្ថាន ត្រូវបានចាត់ថ្នាក់ជា៥ថ្នាក់ជាមួយ នឹងអត្រាផ្តល់ដូចខាងក្រោម៖

ចំណាត់ថ្នាក់

ចំនួនថ្ងៃដែលផុតកំណត់

សំវិធានធន

១. សំវិធានធនទូទៅ

ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)

- ធម្មតា	ពី០ថ្ងៃទៅ១៤ថ្ងៃ	១%
----------	-----------------	----

ឥណទានរយៈពេលវែង (ច្រើនជាង១ឆ្នាំ)

- ធម្មតា	ពី០ថ្ងៃទៅ២៩ថ្ងៃ	១%
----------	-----------------	----

២. សំវិធានធនជាក់លាក់

- ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)

- បំណុលឃ្លាំមើល	ពី១៥ថ្ងៃទៅ៣០ថ្ងៃ	៣%
- ក្រោមស្តង់ដារ	ពី៣១ថ្ងៃទៅ៦០ថ្ងៃ	២០%
- សង្ស័យ	ពី៦១ថ្ងៃទៅ៩០ថ្ងៃ	៥០%
- បាត់បង់	ពី៩១ថ្ងៃឡើងទៅ	១០០%

- ឥណទានរយៈពេលវែង (រៀបចំជាង១ឆ្នាំ)

- បំណុលឃ្លាំមើល	ពី៣០ថ្ងៃទៅ៨៩ថ្ងៃ	៣%
- ក្រោមស្តង់ដារ	ពី៩០ថ្ងៃទៅ១៧៩ថ្ងៃ	២០%
- សង្ស័យ	ពី១៨០ថ្ងៃទៅ៣៥៩ថ្ងៃ	៥០%
- បាត់បង់	ពី៣៦០ថ្ងៃឡើងទៅ	១០០%

បទប្បញ្ញត្តិដែលត្រូវអនុវត្ត ត្រូវបានអនុវត្តទៅលើគ្រប់ទីកន្លែង និងក្រៅតារាងតុល្យការរបស់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ។ ប្រកាសនេះតម្រូវឱ្យមានការប្រៀបធៀបបទប្បញ្ញត្តិ ស្តីពីការ ចែកចុះតម្លៃដោយផ្អែកលើ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ។ ក្នុងករណី បទប្បញ្ញត្តិដែលបានគណនា ស្របតាមប្រកាសមានកម្រិតទាបជាង ការខាតបង់សំវិធានធន



ដែលបានកំណត់ ដោយផ្អែកលើ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុននឹងទទួលស្គាល់ការខាតបង់សំវិធានធន ដែលបានកំណត់ស្របតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ។ ក្នុងករណី បទប្បញ្ញត្តិ ខ្ពស់ជាង ការបាត់បង់សំវិធានធន ក្រុមហ៊ុននឹងទទួលស្គាល់ការបាត់បង់សំវិធានធន ដែលបានកំណត់ស្របតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណូលដែលបានរក្សាទុក ទៅជាទុនបម្រុងបទប្បញ្ញត្តិ ។ ក្រុមហ៊ុនបានបង្ហាញនូវទុនបម្រុង បទប្បញ្ញត្តិនៅក្នុងសេចក្តីថ្លែងការណ៍អំពីបម្រែបម្រួលមូលធន ។ ប្រាក់កម្ចីដែលមិនអាចទាញបាន ឬចំណែកនៃប្រាក់កម្ចី ដែលត្រូវបានចាត់ថ្នាក់ថាត្រូវបានលុបចោលបន្ទាប់ពីការពិចារណាលើ តម្លៃដែលអាចសម្រេចបាននៃវត្ថុបញ្ចាំប្រសិនបើនៅពេលធ្វើការវិនិច្ឆ័យពីការគ្រប់គ្រងមិនមានលទ្ធភាពនៃការសងឡើងវិញ ។ ការទទួលបានមកវិញនូវប្រាក់កម្ចី ដែលបានលុបចោលកាលពីពេលមុនត្រូវបានបង្ហាញថា ជាប្រាក់ចំណូលផ្សេងទៀត នៅក្នុងរបាយការណ៍នៃប្រាក់ចំណេញឬខាត ។ ការវាយតម្លៃលើភាពគ្រប់គ្រាន់នៃសំវិធានធន សម្រាប់ការខាតបង់ប្រាក់កម្ចី គឺផ្អែកលើការវិនិច្ឆ័យ របស់អ្នកគ្រប់គ្រងពីចំនួនទឹកប្រាក់ដែលចាំបាច់ដើម្បីរក្សាសំវិធានធន នៅកម្រិតសមស្របដើម្បីទទួលស្គាល់ការខាតបង់ ។ គោលនយោបាយរបស់សំវិធានធន គឺផ្អែកលើបទពិសោធន៍ របស់អ្នកគ្រប់គ្រងទាក់ទងទៅនឹងទំហំដែលបែងចែកបទពិសោធន៍ នៃការខាតបង់ពីមុនលក្ខខណ្ឌ សេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់របស់ពួកវាលើអតិថិជនម្នាក់ៗ និងការអនុវត្តប្រាក់កម្ចីបុគ្គលទាក់ទង នឹងកិច្ចសន្យា ។ ប្រាក់កម្ចីអាក្រក់នឹងត្រូវបានលុបចោល នៅពេលដែលវាមើលឃើញថាសមស្រប ។

(ខ) ឱនភាពនៃទ្រព្យដែលមិនមែនជាទ្រព្យសកម្មហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យក្រៅ ពីវត្ថុដែលមានផ្នែកទី២៧ ឱនភាពទ្រព្យមិនអនុវត្តត្រូវបានពិនិត្យឡើងវិញទេរបាយការណ៍ហិរញ្ញវត្ថុនីមួយៗ នៅរយៈពេលចុងគ្រា សម្រាប់ការចុះអនុវត្តនៅពេលដែលការវាយតម្លៃលើឱនភាពនៃតម្លៃប្រចាំឆ្នាំមានកាតព្វកិច្ច ឬមានការបង្ហាញថាទ្រព្យអាចចុះ ។ ការចុះត្រូវបាន វាស់ដោយប្រៀបធៀបតម្លៃ ទ្រព្យសកម្មជាមួយបរិមាណដែលអាចយកមកវិញបាន ។ នៅពេលដែលចំនួនទ្រព្យសកម្ម នៃទ្រព្យសកម្មមានលើសពីចំនួនដែលអាចសន្សំបានទ្រព្យសកម្ម ត្រូវបានកាត់ត្រាទុករហូតដល់ចំនួនទឹកប្រាក់ ដែលអាចយកមកវិញបាន ហើយការខាតបង់លើភាពចុះថយ ត្រូវបានទទួលស្គាល់ ។

ចំនួនទ្រព្យសកម្មដែល អាចស្តារឡើងវិញបាន គឺខ្ពស់ជាងតម្លៃទ្រព្យសកម្មរបស់ការចំណាយតិចជាងការលក់ និងតម្លៃដែលកំពុងប្រើប្រាស់ របស់ខ្លួនដែលត្រូវបានវាស់ដោយយោងទៅលើលំហូរសាច់ប្រាក់នាពេលអនាគត ដោយបញ្ចុះអត្រាពន្ធ បញ្ចុះពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃទឹកប្រាក់ និងហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម ។ នៅពេលដែលវាមិនអាចប៉ាន់ស្មានពីចំនួនដែលអាចទាញយកបាន នៃទ្រព្យសកម្មនីមួយៗ ក្រុមហ៊ុននឹងកំណត់ចំនួនទឹកប្រាក់ ដែលអាចយកមកវិញបានពីទ្រព្យសកម្មដែលមាន ។ សុទ្ធិដ្ឋិនិយមដែលទទួលបាននៅក្នុងការរួមបញ្ចូលគ្នានៃអាជីវកម្ម គឺចាប់ពីកាលបរិច្ឆេទ នៃការទទួលបានការចរចាទៅកាន់អង្គភាពបង្កើតសាច់ប្រាក់ របស់ក្រុមហ៊ុនដែលត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នាដោយមិនគិតថាតើទ្រព្យសកម្មផ្សេងទៀត ឬបំណុលរបស់អ្នកទទួលបានត្រូវចាត់តាំងទៅអង្គភាពទាំងនោះ ។ ការខាតបង់លើឱនភាព ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត ។ នៅពេលមានការផ្លាស់ប្តូរការប៉ាន់ស្មាន ដែលត្រូវបានប្រើដើម្បីកំណត់ចំនួន



ទឹកប្រាក់ដែលអាចប្រមូលបានមកវិញ ការកើនឡើងជាបន្តបន្ទាប់ នៃចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្ម ត្រូវបានចាត់ទុកថាជាការបញ្ជ្រាស់ នៃការខាតបង់នៃឱនភាពពីមុន និងត្រូវបានគេទទួលស្គាល់ជាតម្លៃយោង នៃទ្រព្យសកម្ម ដែលនឹងត្រូវបានគេកំណត់ (ដករំលស់ចេញ) ពុំមានការទទួលស្គាល់លើការខាតបង់លើឱនភាពទេ ។ ការបញ្ជ្រាស់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតបង់ ។

៤.៧ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារប្រាក់បញ្ញើនៅធនាគារដែលមានកាលស្ថាន នៅពេលតម្កល់ដំបូងមានរយៈពេល៣ខែ ឬតិចជាងកាលបរិច្ឆេទ នៃការទទួលបានរួមទាំងសាច់ប្រាក់នៅលើដៃ សមតុល្យដែលមិនបានដាក់កម្រិតជាមួយ ធនាគារជាតិ នៃ កម្ពុជា និងសមតុល្យជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ។

៤.៨ ប្រាក់កំណត់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

សមតុល្យនៅ ធនាគារជាតិ នៃ កម្ពុជា រួមបញ្ចូលប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានកាត់ត្រាតាមតម្លៃដើម ។ ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានរក្សាទុកនៅ ធនាគារជាតិ នៃ កម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើ របស់អតិថិជនដែលតម្រូវដោយ ធនាគារជាតិ នៃកម្ពុជា ។ សាច់ប្រាក់នេះមិនអាចប្រើក្នុងហិរញ្ញប្បទាន ដល់ប្រតិបត្តិការប្រចាំថ្ងៃ របស់ក្រុមហ៊ុនទេដូច្នេះហើយមិនត្រូវបានចាត់ទុកថាជាផ្នែកនៃសាច់ប្រាក់ និងសមមូលសាច់ប្រាក់សម្រាប់គោលបំណងនៃលំហូរសាច់ប្រាក់ទេ ។

៤.៩ ភតិសន្យា

រាល់កិច្ចសន្យាជួលទាំងឡាយណា ដែលមិនផ្ទេរទៅឱ្យក្រុមហ៊ុននូវរាល់ហានិភ័យ និងRewards ដែលកើតមានចំពោះម្ចាស់កម្មសិទ្ធិ ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ ហើយទ្រព្យដែលបានជួលមិនត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនឡើយ ។ ការទូទាត់ភតិសន្យា ប្រតិបត្តិការត្រូវបានទទួលស្គាល់ថា ជាការចំណាយលើប្រាក់ចំណេញ ឬខាតបង់វិធីសាស្ត្រ Straight-line ក្នុងរយៈពេលជួល ។

៤.១០ សំវិធានធន

សំវិធានធននឹងត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្ន(ស្របច្បាប់ ឬមានលក្ខណៈស្ថាបនា) លទ្ធផលនៃព្រឹត្តិការណ៍កន្លងមកនៅពេលដែលអាចមានលំហូរចេញនៃប្រភពធនធានសេដ្ឋកិច្ច ដែលទទួលបានផលប្រយោជន៍សេដ្ឋកិច្ច នឹងត្រូវបានទាមទារដើម្បីដោះស្រាយកាតព្វកិច្ចនោះ ហើយនៅពេលដែលការប៉ាន់ស្មានដែលអាចទុកចិត្តបាន នៃចំនួនទឹកប្រាក់អាចត្រូវបានធ្វើឡើង ។ សំវិធានធនត្រូវបានពិនិត្យឡើងវិញ នៅចុងបញ្ចប់នៃរយៈពេលរាយការណ៍នីមួយៗ និងត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំង ពីការប៉ាន់ស្មានដ៏ល្អបំផុតនាពេលបច្ចុប្បន្ន ។ នៅពេលដែលផលប៉ះពាល់នៃតម្លៃពេលវេលានៃប្រាក់មានសារៈសំវិធានធនគឺជាតម្លៃបច្ចុប្បន្ន នៃការចំណាយដែលបានប៉ាន់ប្រមាណ ដែលត្រូវការដើម្បីទូទាត់កាតព្វកិច្ច ។ អត្រាបញ្ចុះតម្លៃគឺ ជាអត្រាពន្ធមុនដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃពេលវេលា



នៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះបំណុល ។ ការដកការបញ្ចុះតម្លៃត្រូវបានទទួលស្គាល់ ថាជាការចំណាយការប្រាក់ក្នុងប្រាក់ចំណេញ ឬការខាត ។

៤.១១ អត្ថប្រយោជន៍បុគ្គលិក

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់ការឈប់សំរាកប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត និងការចូលរួមចំណែក សន្តិសុខសង្គមត្រូវបានវាស់វែងតាមមូលដ្ឋាន Undiscounted ហើយត្រូវបានទទួលស្គាល់ក្នុង របាយការណ៍ ចំណេញ ឬខាត ក្នុងរយៈពេលដែលពាក់ព័ន្ធទៅនឹងសេវាកម្មដែលបានបំពេញ ដោយបុគ្គលិកនៃក្រុមហ៊ុន ។

៤.១២ ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធចរន្ត

ទ្រព្យសកម្ម និងបំណុលពន្ធចរន្ត ត្រូវបានរំពឹងទុកជាចំនួនពន្ធលើប្រាក់ចំណូល ដែលអាច ប្រមូលមកវិញបាន ឬត្រូវបង់ជូនអាជ្ញាធរពន្ធដារ ។ ពន្ធចរន្តត្រូវបានវាស់វែងដោយប្រើអត្រាពន្ធ និងច្បាប់ពន្ធ ដែលត្រូវបានអនុម័ត ឬអនុម័តយ៉ាងសំខាន់នៅចុងបញ្ចប់ នៃការិយបរិច្ឆេទរបស់ របាយការណ៍ និងត្រូវបានទទួលស្គាល់ ក្នុងរបាយការណ៍ចំណេញ ឬខាតលើកលែងតែពន្ធ ដែលទាក់ទងទៅនឹងធាតុដែលបានទទួលស្គាល់ ក្រៅពីប្រាក់ចំណេញ ឬខាត (របាយការណ៍ លទ្ធផលពេញលេញ ឬនៅក្នុងមូលធនដោយផ្ទាល់) ។

(ខ) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយប្រើ វិធីសាស្ត្របំណុល សម្រាប់ភាពខុសគ្នាបណ្តោះ អាសន្នទាំងអស់ក្រៅពីការកើតឡើងពី Goodwill ឬពីការទទួលស្គាល់ដំបូងនៃទ្រព្យសម្បត្តិ ឬ ការទទួលខុសត្រូវក្នុងប្រតិបត្តិការ ដែលមិនមែនជាការរួមបញ្ចូលគ្នានៃអាជីវកម្ម និងនៅពេល ប្រតិបត្តិការនោះមិនប៉ះពាល់ដល់ប្រាក់ចំណេញ គណនេយ្យ ក៏មិនមែនជាប្រាក់ចំណេញ ជាប់ពន្ធ ។ ពន្ធពន្យារលើទ្រព្យសកម្ម និងទ្រព្យអកម្ម ត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែល រំពឹងទុកដើម្បីអនុវត្តទៅលើចំណេញជាប់ពន្ធនៅក្នុងឆ្នាំ ដែលភាពខុសគ្នាទាំងនោះត្រូវបានរំពឹង ថានឹងស្តារមកវិញ ឬសងវិញផ្នែកលើអត្រាដែលបានអនុម័ត ឬត្រូវបានអនុម័តនៅរាល់ចុង ការិយបរិច្ឆេទនៃរបាយការណ៍ ។ ពន្ធពន្យារសកម្ម ត្រូវបានទទួលស្គាល់រាល់គ្រប់ភាពខុសគ្នា បណ្តោះអាសន្នដែលអាច កាត់កងបានការយោងទៅមុខ នៃការខាតពន្ធ ដែលមិនបានប្រើប្រាស់ ក្នុងករណីដែលវាទំនងថាចំណេញ ដែលបង់ពន្ធអាចប្រើប្រាស់ សម្រាប់ទូទាត់ភាពខុសគ្នា បណ្តោះអាសន្ន ដែលអាចកាត់កងបានការយោងទៅមុខ នៃការខាតពន្ធដែលមិនបានប្រើប្រាស់ អាចយកមកប្រើប្រាស់បាន ។ តម្លៃយោងរបស់ពន្ធពន្យារសកម្ម ដែលទទួលស្គាល់ត្រូវបានពិនិត្យ ឡើងវិញនៅចុងការិយបរិច្ឆេទនីមួយៗ និងបានកាត់បន្ថយទៅ នឹងវិសាលភាពដែលមិនអាច ទទួលបានអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធ ។

(គ) អាករលើតម្លៃបន្ថែម (VAT)

ប្រាក់ចំណូល ចំណាយ និងទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ដោយដកអាករលើតម្លៃបន្ថែមចេញ លើកលែងតែអាករលើតម្លៃបន្ថែម ក្នុងការទិញទ្រព្យសកម្ម ឬសេវាកម្មដែលមិនអាចទារមកវិញ បានពីអាជ្ញាធរពន្ធដារ ត្រូវបានរួមបញ្ចូលជាផ្នែកមួយ នៃថ្លៃដើមនៃទ្រព្យសកម្ម ដែលបានទទួល ឬ ជាផ្នែកមួយនៃចំណាយដែលអាចអនុវត្តបាន ។ លើសពីនេះគណនីដែលត្រូវទារ និងគណនីដែល



ត្រូវសង ត្រូវបានបញ្ជាក់ផងដែរជាមួយនឹងចំនួនអាករលើតម្លៃបន្ថែមដែលមាន (ដែលអាចអនុវត្តបាន) ។ ចំនួនទឹកប្រាក់សុទ្ធនៃអាករលើតម្លៃបន្ថែមដែលអាចទទួលបានវិញ ឬត្រូវបង់ទៅអាជ្ញាធរពន្ធដារនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានរាប់បញ្ចូលក្នុងគណនីត្រូវទារផ្សេងៗ ឬគណនីត្រូវសងផ្សេងៗ ។ ពន្ធចរន្ត និងពន្ធពន្យារត្រូវបានទទួលស្គាល់ នៅក្នុងការជាប់ទាក់ទងទៅនឹងប្រតិបត្តិការមូលដ្ឋានទាំងការចំណេញ ឬខាត និងប្រាក់ចំណូលពេញលេញផ្សេងៗទៀត ឬដោយផ្ទាល់នៅក្នុងមូលធន ។ ពន្ធពន្យារដែលកើតឡើងពីការរួមបញ្ចូលគ្នា នៃអាជីវកម្មត្រូវបានកែតម្រូវទៅលើ Goodwill or Negative Goodwill ។ ពន្ធចរន្តសកម្ម និងបំណុលពន្ធសកម្ម ឬពន្ធពន្យារសកម្ម និងបំណុលពន្ធពន្យារ ត្រូវបានទូទាត់នៅពេលដែលមានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ដើម្បីកំណត់ពន្ធពន្យារសកម្ម ប្រឆាំងនឹងបំណុលពន្ធពន្យារ និងនៅពេលដែលពន្ធពន្យារបានទាក់ទងទៅនឹងអង្គភាពជាប់ពន្ធដូចគ្នា (ឬក៏អង្គភាពពន្ធផ្សេងៗ ប៉ុន្តែពួកគេមានបំណងដើម្បីទូទាត់ពន្ធចរន្តសកម្មនិងបំណុលពន្ធសកម្មលើមូលដ្ឋានសុទ្ធ) និងអាជ្ញាធរប្រមូលពន្ធដូចគ្នា ។

៤.១៣ ចំណាយលើប្រាក់កម្ចី

ចំណាយលើប្រាក់កម្ចី ត្រូវបានទទួលស្គាល់ថា ជាការចំណាយលើប្រាក់ចំណេញ ឬខាតបង់ក្នុងរយៈពេលដែលវាកើតឡើង ដោយប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព ។

៤.១៤ ចំណូលពីកិច្ចសន្យាជាមួយអតិថិជន និងចំណូលផ្សេងៗ

ប្រាក់ចំណូលពីកិច្ចសន្យា ជាមួយអតិថិជនត្រូវបានវាស់វែងផ្អែកលើការពិចារណា ដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាជាមួយអតិថិជនជាមួយនឹងការលក់សេវាទៅអតិថិជន និងពន្ធលើសេវាកម្ម ការបង្វិលត្រលប់មកវិញការបង្វិលប្រាក់ និងការបញ្ចុះតម្លៃ ។ ក្រុមហ៊ុនទទួលស្គាល់ប្រាក់ចំណូលនៅពេលដែលបានបំពេញសេវាកម្មរួចរាល់ ទៅអតិថិជន ។ ដោយយោងទៅតាមខ្លឹមសារនៃកិច្ចសន្យាប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលកាតព្វកិច្ចនៃការអនុវត្តត្រូវបានពេញចិត្តដែលអាចជាចំណុចមួយ នៅក្នុងពេលវេលា ឬលើសម៉ោង ។

(ក) ចំណូលការប្រាក់

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ ដោយផ្អែកលើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព ។ ចំណូលការប្រាក់លើឥណទាន និងបុរេប្រទានប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ត្រូវបានទទួលស្គាល់ជាមូលដ្ឋានបង្គរប្រចាំថ្ងៃ ។ ការប្រាក់លើប្រាក់កម្ចីមិនដំណើរការត្រូវបានកត់ត្រាទុក ជាការប្រាក់ ជាជាងការទទួលស្គាល់ជាប្រាក់ចំណូលរហូតដល់ទទួលបានប្រាក់សុទ្ធ ។ គោលនយោបាយស្តីពី ការព្យួរការប្រាក់ គឺអនុលោមតាមគោលការណ៍ណែនាំ របស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីការព្យួរការប្រាក់លើប្រាក់កម្ចីមិនដំណើរការ និងសំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី ។

(ខ) ចំណូលសេវា និងកម្រៃជើងសារ

ថ្លៃសេវា និងកម្រៃជើងសារ រៀបចំកម្ចីត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍លទ្ធផលនៅពេលដែលលក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ ។ ថ្លៃសេវាកម្មថ្លៃដំណើរការ និងប្រាក់ចំណូលពីប្រតិបត្តិការផ្សេងៗទៀត ត្រូវបានទទួលស្គាល់នៅ ពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង ។



៥. សាច់ប្រាក់នៅក្នុងដៃ

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ដុល្លារអាមេរិក	1,074	3,098	4,344	12,625
ខ្មែររៀល	1,223	591	4,949	2,408
ថៃបាត	53	1	213	4
	<u>2,350</u>	<u>3,690</u>	<u>9,506</u>	<u>15,037</u>

៦. សមតុល្យជាមួយធនាគារផ្សេងៗ

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
គណនីចរន្ត	140,664	41,220	568,986	167,971
គណនីសន្សំ	260,520	611,387	1,053,803	2,491,402
	<u>401,184</u>	<u>652,607</u>	<u>1,622,789</u>	<u>2,659,373</u>
តាមរូបិយប័ណ្ណ				
ដុល្លារអាមេរិក	233,017	119,865	942,554	488,450
ខ្មែររៀល	118,572	154,565	479,623	629,852
ថៃបាត	49,595	378,177	200,612	1,541,071
	<u>401,184</u>	<u>652,607</u>	<u>1,622,789</u>	<u>2,659,373</u>

៧. ឥណទាននិងបុរេប្រទាន

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ឥណទានជាឯកត្តជន	2,721,683	2,371,375	11,009,208	9,663,353
សំវិធានធនដែលបាត់បង់	(33,775)	(13,325)	(136,620)	(54,299)
ឥណទាន និងបុរេប្រទានសុទ្ធ	<u>2,687,908</u>	<u>2,358,050</u>	<u>10,872,588</u>	<u>9,609,054</u>

ការប្រែប្រួលសំវិធានធនដែលបាត់បង់មានដូចតទៅ ៖

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
នៅថ្ងៃទី១ ខែមករា	13,325	46,947	54,299	188,633
ផ្ទេរទៅក្នុងរបាយការណ៍				
ចំណេញ ឬខាត	20,450	76,462	82,720	309,824
ឥណទានលុបចោលក្នុង				
កំឡុងឆ្នាំ	-	(110,084)	-	(446,060)
លំអៀងពីអត្រាប្តូរប្រាក់	-	-	(399)	1,902
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	<u>33,775</u>	<u>13,325</u>	<u>136,620</u>	<u>54,299</u>



ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានដូចតទៅ ៖

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
(ក) ភាគតាមកាលកំណត់សង៖				
ស្ថិតក្នុងរយៈពេល១ឆ្នាំ	66,025	189,610	267,071	772,661
លើសពី១ឆ្នាំទៅ ៣ឆ្នាំ	2,647,158	2,181,765	10,707,754	8,890,692
លើសពី៣ឆ្នាំទៅ ៥ឆ្នាំ	8,500	-	34,383	-
	<u>2,721,683</u>	<u>2,371,375</u>	<u>11,009,208</u>	<u>9,663,353</u>
	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
(ខ) វិភាគតាមចំណាត់ថ្នាក់ឥណទាន៖				
ឥណទានធម្មតា៖				
- មានវត្តមាន	2,418,646	2,080,800	9,783,423	8,479,260
- ពុំមានវត្តមាន	277,180	281,266	1,121,193	1,146,159
ឥណទានឃ្លាំមើល៖				
- មានវត្តមាន	8,809	1,753	35,632	7,143
- ពុំមានវត្តមាន	-	-	-	-
ឥណទានក្រោមស្តង់ដារ៖				
- មានវត្តមាន	9,748	-	39,431	-
- ពុំមានវត្តមាន	-	900	-	3,668
ឥណទានសង្ស័យ៖				
- មានវត្តមាន	1,847	4,276	7,471	17,422
- ពុំមានវត្តមាន	-	-	-	-
ឥណទានបាត់បង់៖				
- មានវត្តមាន	4,553	2,380	18,417	9,701
- ពុំមានវត្តមាន	900	-	3,641	-
	<u>2,721,683</u>	<u>2,371,375</u>	<u>11,009,208</u>	<u>9,663,353</u>
	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
(គ) វិភាគតាមប្រភេទរូបិយប័ណ្ណ ៖				
ដុល្លារអាមេរិក	1,220,637	1,084,856	4,937,477	4,420,788
ខ្មែររៀល	1,086,361	878,998	4,394,330	3,581,917
ថៃបាត	414,685	407,521	1,677,401	1,660,648
	<u>2,721,683</u>	<u>2,371,375</u>	<u>11,009,208</u>	<u>9,663,353</u>
(ឃ) វិភាគតាមការស្នាក់នៅ ៖				
និវាសនជន	2,721,683	2,371,375	11,009,208	9,663,353



(ង) វិភាគទំនាក់ទំនង ៖

ពុំមែនសម្ព័ន្ធឯ្ហាតិ	2,697,212	2,341,909	10,910,223	9,543,279
កម្ចីបុគ្គលិក	24,471	29,466	98,985	120,074
	2,721,683	2,371,375	11,009,208	9,663,353

(ច) វិភាគតាមវិស័យសេដ្ឋកិច្ច ៖

វិស័យកសិកម្ម	2,236,620	1,974,599	9,047,128	8,046,491
វិស័យពាណិជ្ជកម្ម	351,777	277,339	1,422,938	1,130,156
វិស័យសេវាកម្ម	-	-	-	-
វិស័យធម្មនាគមន៍	-	-	-	-
វិស័យសំណង់	-	-	-	-
ប្រើប្រាស់ក្នុងគ្រួសារ	108,815	89,970	440,157	366,628
វិស័យផលិតកម្ម	-	-	-	-
ផ្សេងៗ	24,471	29,467	98,985	120,078
	2,721,683	2,371,375	11,009,208	9,663,353

(ឆ) វិភាគតាមហានិភ័យ ៖

ពុំមានហានិភ័យធំ	2,721,683	2,371,375	11,009,208	9,663,353
	២០២០	២០១៩		

(ជ) វិភាគអត្រាការប្រាក់ប្រចាំឆ្នាំ៖

- ឥណទានអតិថិជន	12% - 22.8%	12% - 30%
----------------	-------------	-----------

៨. ទ្រព្យសកម្មផ្សេងៗ

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ការប្រាក់ដែលត្រូវទទួល	24,180	22,164	97,808	90,318
ការបង់ទុកមុនផ្សេងៗ	9,982	9,433	40,377	38,439
ការទូទាត់ជាមុន	855	1,276	3,459	5,200
	35,017	32,873	141,644	133,957

៩. សមតុល្យនៅធនាគារជាតិកម្ពុជា

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ប្រាក់តម្កល់តាមច្បាប់	150,000	150,000	606,750	611,250



ក្រុមហ៊ុន ត្រូវបានតម្រូវឱ្យរក្សាការដាក់ប្រាក់តម្កល់៥%នៃដើមទុន របស់ខ្លួនដើម្បីអនុលោមតាមប្រកាសលេខ:B7-00-06 របស់ធនាគារជាតិ នៃ កម្ពុជា ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ និងប្រកាសលេខ B7-06-209 ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ។ ប្រាក់តម្កល់មិនអាចយកទៅប្រើប្រាស់ ទៅលើប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន និងត្រូវបានបង្វិលសងវិញនៅពេលដែលក្រុមហ៊ុន ស្ម័គ្រចិត្តរំដោះសកម្មភាព របស់ខ្លួន ហើយមិនមានបំណុលដាក់ប្រាក់ឡើយ ។ ការដាក់ប្រាក់បញ្ញើ តាមផ្លូវច្បាប់នេះ គឺជាអត្រាការប្រាក់ដែលមានអត្រា ០.៤៨% ដល់ ០.៧២% នៃរយៈពេល១ឆ្នាំ ។

១០. គ្រឿងបរិក្ខារ

	០១.០១.២០២០ ដុល្លារអាមេរិក	ការទិញបន្ថែម ដុល្លារអាមេរិក	ការលុបចោល ដុល្លារអាមេរិក	ការលុបបំបាត់ ដុល្លារអាមេរិក	រំលស់ប្រចាំឆ្នាំ ដុល្លារអាមេរិក	៣១.១២.២០២០ ដុល្លារអាមេរិក	
តម្លៃយោង							
បរិក្ខារកុំព្យូទ័រ	1,984	3,750	-	-	(1,978)	3,756	
គ្រឿងបរិក្ខារ	16,265	2,605	(91)	(92)	(9,253)	9,434	
ការិយាល័យ	5,398	-	-	-	(3,386)	2,012	
រថយន្ត							
	23,647	6,355	(91)	(92)	(14,617)	15,202	
	០១.០១.២០១៩ ដុល្លារអាមេរិក	ការទិញបន្ថែម ដុល្លារអាមេរិក	ការលុបចោល ដុល្លារអាមេរិក	ការលុបបំបាត់ ដុល្លារអាមេរិក	រំលស់ប្រចាំឆ្នាំ ដុល្លារអាមេរិក	៣១.១២.២០១៩ ដុល្លារអាមេរិក	
តម្លៃយោង							
បរិក្ខារកុំព្យូទ័រ	3,949	745	-	-	(2,710)	1,984	
គ្រឿងបរិក្ខារ	24,262	2,180	-	-	(10,177)	16,265	
ការិយាល័យ	8,774	-	-	-	(3,376)	5,398	
រថយន្ត							
	36,985	2,925	-	-	(16,263)	23,647	
	០១.០១.២០២០ ខ្មែរពាន់រៀល	ការទិញបន្ថែម ខ្មែរពាន់រៀល	ការលុបចោល ខ្មែរពាន់រៀល	ការលុបបំបាត់ ខ្មែរពាន់រៀល	រំលស់ប្រចាំឆ្នាំ ខ្មែរពាន់រៀល	លំអៀង អត្រាប្តូរប្រាក់ ខ្មែរពាន់រៀល	៣១.១២.២០២០ ខ្មែរពាន់រៀល
តម្លៃយោង							
បរិក្ខារកុំព្យូទ័រ	8,085	15,169	-	-	(8,001)	(60)	15,193
គ្រឿងបរិក្ខារ	66,280	10,537	(368)	(372)	(37,428)	(488)	38,161
ការិយាល័យ	21,997	-	-	-	(13,696)	(163)	8,138
រថយន្ត							
	96,362	25,706	(368)	(372)	(59,125)	(711)	61,492
	០១.០១.២០១៩ ខ្មែរពាន់រៀល	ការទិញបន្ថែម ខ្មែរពាន់រៀល	ការលុបចោល ខ្មែរពាន់រៀល	ការលុបបំបាត់ ខ្មែរពាន់រៀល	រំលស់ប្រចាំឆ្នាំ ខ្មែរពាន់រៀល	លំអៀង អត្រាប្តូរប្រាក់ ខ្មែរពាន់រៀល	៣១.១២.២០១៩ ខ្មែរពាន់រៀល
តម្លៃយោង							
បរិក្ខារកុំព្យូទ័រ	15,867	3,019	-	-	(10,981)	180	8,085
គ្រឿងបរិក្ខារ	97,485	8,833	-	-	(41,237)	1,199	66,280
ការិយាល័យ	35,254	-	-	-	(13,680)	423	21,997
រថយន្ត							
	148,606	11,852	-	-	(65,898)	1,802	96,362



នាថ្ងៃទី៣១.១២.២០២០

	តម្លៃដើម ដុល្លារអាមេរិក	រំលស់បង្គរ ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក
បរិក្ខារកុំព្យូទ័រ	10,403	(6,647)	3,756
គ្រឿងបរិក្ខារការិយាល័យ	41,853	(32,419)	9,434
រថយន្ត	17,662	(15,650)	2,012
	69,918	(54,716)	15,202

នាថ្ងៃទី៣១.១២.២០១៩

	តម្លៃដើម ដុល្លារអាមេរិក	រំលស់បង្គរ ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក
បរិក្ខារកុំព្យូទ័រ	6,653	(4,669)	1,984
គ្រឿងបរិក្ខារការិយាល័យ	42,134	(25,869)	16,265
រថយន្ត	17,662	(12,264)	5,398
	66,449	(42,802)	23,647

នាថ្ងៃទី៣១.១២.២០២០

	តម្លៃដើម ខ្មែរពាន់រៀល	រំលស់បង្គរ ខ្មែរពាន់រៀល	តម្លៃយោង ខ្មែរពាន់រៀល
បរិក្ខារកុំព្យូទ័រ	42,080	(26,887)	15,193
គ្រឿងបរិក្ខារការិយាល័យ	169,295	(131,134)	38,161
រថយន្ត	71,443	(63,305)	8,138
	282,818	(221,326)	61,492

នាថ្ងៃទី៣១.១២.២០១៩

	តម្លៃដើម ខ្មែរពាន់រៀល	រំលស់បង្គរ ខ្មែរពាន់រៀល	តម្លៃយោង ខ្មែរពាន់រៀល
បរិក្ខារកុំព្យូទ័រ	27,111	(19,026)	8,085
គ្រឿងបរិក្ខារការិយាល័យ	171,696	(105,416)	66,280
រថយន្ត	71,973	(49,976)	21,997
	270,780	(174,418)	96,362

១១. ទ្រព្យសកម្មអរូបី

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល	២០១៩ ខ្មែរពាន់រៀល
ប្រព័ន្ធសូហ្វវែរធនាគារ				
តម្លៃដើម				
ថ្ងៃទី០១ មករា	44,560	44,560	181,582	179,042
បន្ថែម	-	-	-	-
លំអៀងពីអត្រាប្តូរប្រាក់	-	-	(1,336)	2,540
ថ្ងៃទី៣១ ធ្នូ	44,560	44,560	180,246	181,582



ដកនឹងការរំលស់បង្គរ

នាថ្ងៃទី០១ មករា	(24,498)	(15,591)	(99,829)	(62,645)
ទិញបន្ថែម	(8,932)	(8,907)	(36,130)	(36,091)
លំអៀងពីអត្រាប្តូរប្រាក់	-	-	734	(1,093)
ថ្ងៃទី៣១ ធ្នូ	(33,430)	(24,498)	(135,225)	(99,829)
ថ្ងៃទី៣១ ធ្នូ	11,130	20,062	45,021	81,753

១២. ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល)

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល	២០១៩ ខ្មែរពាន់រៀល
ថ្ងៃទី០១ មករា	(16,995)	(9,261)	(69,255)	(37,211)
ផ្ទេរពី/ (ទៅ)ចំណេញឬខាត	29,576	(7,734)	119,635	(31,338)
លំអៀងពីអត្រាប្តូរប្រាក់	-	-	460	(706)
ថ្ងៃទី៣១ ធ្នូ	12,581	(16,995)	50,840	(69,255)

ពន្ធពន្យារជាទ្រព្យសកម្ម គឺភាគច្រើនបណ្តាលមកពី ភាពខុសគ្នាបណ្តោះអាសន្ន លើសំវិធានធនសម្រាប់ ការខាតបង់លើឱនភាព និងសំវិធានធនដែលត្រូវបានអនុញ្ញាតសម្រាប់គោលបំណងពន្ធ ។

១៣. កម្ចី

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល	២០១៩ ខ្មែរពាន់រៀល
កម្ចីពីភាគទុនិក	-	50,000	-	203,750

កម្ចី គឺជាកម្ចីពី លោកស្រី កុយ ម៉ារី ដែលជាម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុន ។ កម្ចីនេះមិនមានវត្តមានទេ ហើយមានអត្រាការប្រាក់សូន្យ (២០១៩: ៩.៩៦%)ក្នុង១ឆ្នាំ ហើយនឹងបានទទួលសងក្នុងឆ្នាំ ។

១៤. បំណុលផ្សេងៗ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល	២០១៩ ខ្មែរពាន់រៀល
ការបង់ប្រាក់ជាមុន	37,812	20,246	152,950	82,502
ចំណាយបង្គរ	14,383	25,972	58,179	105,836
បំណុលពន្ធកាត់ទុក	170	1,484	688	6,048
ថ្លៃដំណើរការដែលមិនទា ន់ចាត់	31,779	16,045	128,546	65,383
ជាចំណូល ផ្សេងៗ	1,293	-	5,230	-
	85,437	63,747	345,593	259,769



១៥. ដើមទុន

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ដើមទុនដែលបានចុះបញ្ជី	3,000,000	3,000,000	12,000,000	12,000,000

១៦. ចំណូលការប្រាក់

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ឥណទាន និងបុរេប្រទាន	445,832	402,884	1,803,390	1,632,485
សមតុល្យជាមួយធនាគារផ្សេងៗ	12,371	9,365	50,041	37,947
ថ្លៃសេវាប្រចាំខែលើប្រាក់កម្ចី	27,863	13,029	112,706	52,794
	486,066	425,278	1,966,137	1,723,226

១៧. ចំណូលផ្សេងៗ

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ចំណេញពីការប្តូរអត្រាប្រាក់	8,253	42,347	33,383	171,590
ឥណទានប្រមូលបានមកវិញ	7,938	4,970	32,109	20,138
ចំណូលពីកំរៃជើងសារ	22,117	50,455	89,463	204,445
ចំណូលផ្សេងៗ	3,553	20,549	14,373	83,265
	41,861	118,321	169,328	479,438

១៨. ចំណាយប្រាក់ខែបុគ្គលិក

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ប្រាក់បៀវត្ស	242,512	226,303	980,961	916,980
សោហ៊ុយបុគ្គលិកដទៃទៀត	9,470	12,048	38,306	48,818
	251,982	238,351	1,019,267	965,798

នៅចុងបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ ចំនួនបុគ្គលិកសរុប របស់ក្រុមហ៊ុនគឺ 55នាក់ (2019 – 57នាក់) ។

១៩. ពន្ធលើប្រាក់ចំណេញ

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ	29,617	19,166	119,801	77,660
ពន្ធពន្យារ	(29,576)	7,734	(119,635)	31,338
	41	26,900	166	108,998



យោងតាមច្បាប់ស្តីពី សារពើពន្ធ របស់ប្រទេសកម្ពុជា ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ ចំណេញ របស់ក្រុមហ៊ុនក្នុងអត្រាពន្ធអត្រាពន្ធអប្បបរមា១ភាគរយ នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬក្នុងអត្រាពន្ធអប្បបរមា១ភាគរយ នៃប្រាក់ចំណូល ដោយយកមួយណាដែលខ្ពស់ជាង ។ ការផ្ទៀងផ្ទាត់នៃការចំណាយ ពន្ធលើប្រាក់ចំណូល ត្រូវអនុវត្ត ចំពោះប្រាក់ចំណេញមុនពេលដកពន្ធចេញ ដែលក្នុងអត្រាពន្ធតាមច្បាប់ ចំពោះការចំណាយពន្ធ លើប្រាក់ចំណូលតាមអត្រាប្រសិទ្ធភាព របស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ខាត / ចំណេញមុនបង់ពន្ធ	106,013	67,824	428,821	274,824
ពន្ធលើប្រាក់ចំណេញនៅប្រទេសកម្ពុជា				
តាមអត្រា២០%	21,203	13,565	85,766	54,965
ខ្ទង់ចំណាយមិនអាចកាត់កងបានតាម				
ច្បាប់សារពើពន្ធ	3,633	2,934	14,695	11,889
ពន្ធអប្បបរមា	-	5,436	-	22,027
ក្រោមសំវិធានធន/(លើសសំវិធានធន)				
ដោយយោងពីឆ្នាំមុន	(3,107)	-	(12,568)	-
ក្រោមសំវិធានធន/(លើសសំវិធានធន)				
ចំពោះ ពន្ធពន្យារទាក់ទងនឹងឆ្នាំមុន	(21,085)	-	(85,289)	-
ពន្ធពន្យារមិនត្រូវបានទទួលស្គាល់	-	-	-	-
ការប្រើប្រាស់ពន្ធពន្យារទទួលស្គាល់សកម្មមិន				
ត្រូវបានទទួលស្គាល់មុនឆ្នាំ	-	-	-	-
ផ្សេងៗ	(603)	4,965	(2,438)	20,117
	41	26,900	166	108,998

២០. យថាហេតុពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា មានសភាពក្មេងខ្ចីហើយច្បាប់ ស្តីពីសារពើពន្ធជាច្រើន ដែលបានផ្លាស់ប្តូរ ជាញឹកញាប់ដែលបណ្តាលឱ្យមាន សភាពមិនច្បាស់លាស់ មានសភាពផ្ទុយហើយត្រូវបានបកស្រាយក្នុង ន័យផ្សេងៗគ្នា ដែលជាញឹកញយមានការយល់ឃើញខុសៗគ្នា ពីអាជ្ញាធរពន្ធដារ និងប្រព័ន្ធច្បាប់ ។ ពន្ធត្រូវ បានត្រួតពិនិត្យ និងអង្កេតដោយអាជ្ញាធរពន្ធដារ ជាច្រើនដែលមានសិទ្ធិដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ និងពិន័យ ជាការប្រាក់ ។ កត្តាទាំងនេះធ្វើឱ្យមានហានិភ័យពន្ធនៅប្រទេសកម្ពុជា មានលក្ខណៈជាសារវន្តជាប្រទេសដ៏ ទៃទៀត ។ គណៈគ្រប់គ្រងជឿជាក់ថាក្រុមហ៊ុន បានបង់ពន្ធត្រឹមត្រូវដោយយោងទៅតាមច្បាប់សារពើពន្ធ ។ លិខិតបញ្ជាក់ពន្ធដែលក្រុមហ៊ុន បានដាក់ត្រូវស្ថិតក្រោមការត្រួតពិនិត្យ ពីអាជ្ញាធរពន្ធដារ ។ ដោយសារការ អនុវត្តច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារងាយនឹងមានការបកស្រាយខុសគ្នា បរិមាណដែលបានរាយការណ៍ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចត្រូវបានផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយ របស់អាជ្ញាធរពន្ធ ។



២១. កម្មវិធីសន្យា

ក្រុមហ៊ុន ជួលការិយាល័យតាមកិច្ចសន្យាអាជីវកម្ម សម្រាប់ការិយាល័យចំនួនបួន ។ ក្រុមហ៊ុនមិនអាចធ្វើការជួលបន្តទៅឱ្យភាគីទីបីឡើយ ។ ការទូទាត់ការជួលអប្បបរមា នៅពេលអនាគតក្រោមកិច្ចសន្យាប្រតិបត្តិការមានដូចខាងក្រោម៖

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
តិចជាង១ឆ្នាំ	22,100	22,560	89,395	91,413
ច្រើនជាង១ឆ្នាំប៉ុន្តែតិចជាង៥ឆ្នាំ	34,400	33,600	139,148	136,147
	<u>56,500</u>	<u>56,160</u>	<u>228,543</u>	<u>227,560</u>

២២. ឧបករណ៍ហិរញ្ញវត្ថុ

២២.១ ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ថ្លៃរំលស់				
សាច់ប្រាក់ក្នុងដៃ	2,350	3,690	9,506	15,037
សមតុល្យនៅធនាគារនានា	401,184	652,607	1,622,789	2,659,373
ឥណទាន និងបុរេប្រទាន	2,687,908	2,358,050	10,872,588	9,609,054
ប្រាក់តម្កល់តាមច្បាប់	150,000	150,000	606,750	611,250
ទ្រព្យសកម្មផ្សេងៗ	35,017	32,873	141,644	133,957
	<u>3,276,459</u>	<u>3,197,220</u>	<u>13,253,277</u>	<u>13,028,671</u>
	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ទ្រព្យអកម្មហិរញ្ញវត្ថុ				
បំណុលផ្សេងៗ	85,437	63,747	345,593	259,769
កម្ចី	-	50,000	-	203,750
	<u>85,437</u>	<u>113,747</u>	<u>345,593</u>	<u>463,519</u>

ហានិភ័យចម្បង ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ក្នុងដំណើរការអាជីវកម្មធម្មតាគឺ ហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យលើសាច់ប្រាក់ងាយ ។

ក្រុមហ៊ុនមិនប្រើឧបករណ៍ហិរញ្ញវត្ថុ ដើម្បី ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងការប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យ របស់ខ្លួនឡើយ ។ ហានិភ័យទាំងនេះត្រូវបានកំណត់ដោយគោលការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ដែលបានពិពណ៌នាខាងក្រោម ។



២២.២ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ បុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងមកពីកត្តាខាងក្រៅដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យលើសាច់ប្រាក់ងាយ ដែលហានិភ័យទាំងនេះកើតឡើងពីតម្រូវការច្បាប់ និងបទប្បញ្ញត្តិ និងបទដ្ឋានដែលត្រូវបានទទួលយកជាទូទៅនៃលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុន ។ ការខាតបង់ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដែលបានបង្កើតឡើង ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍អាជីវកម្មឱ្យបានត្រឹមត្រូវដោយអង្គភាពត្រួតពិនិត្យ និងការគាំទ្រដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុន ។ ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ របស់ក្រុមហ៊ុនតម្រូវឱ្យមានការបង្កើត រចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយគ្រប់គ្រងច្បាស់លាស់ ។ គោលនយោបាយនិងវិធានការត្រួតពិនិត្យផ្ទៃក្នុង ជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអាជ្ញាធរចុះហត្ថលេខាកំណត់និយមន័យនៃប្រព័ន្ធត្រួតពិនិត្យនីតិវិធី និងរៀបចំឯកសារ និងអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការផ្នែកច្បាប់ផ្សេងទៀត ។

២២.៣ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការបាត់បង់សក្តានុពលនៃប្រាក់ចំណូល និងការខាតបង់ជាមូលដ្ឋានក្នុងទម្រង់នៃបទប្បញ្ញត្តិជាក់លាក់ ដែលជាលទ្ធផលនៃការខកខានទូទាត់សង របស់អ្នកខ្ចី ឬដៃគូតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី និងវិនិយោគ ។ ហានិភ័យចម្បងចំពោះហានិភ័យឥណទានកើតឡើង តាមរយៈប្រាក់កម្ចីរបស់ខ្លួនដល់អតិថិជន ។ ចំនួនហានិភ័យឥណទាន នៅក្នុងបញ្ហានេះត្រូវបានបង្ហាញដោយ តម្លៃយោងនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ សកម្មភាពផ្តល់ប្រាក់កម្ចី ត្រូវបានដឹកនាំដោយគោលការណ៍ឥណទាន របស់ក្រុមហ៊ុន ដើម្បីធានាថាគោលបំណងរួម នៅក្នុងការផ្តល់ប្រាក់កម្ចីត្រូវបានសម្រេច ។ ឧទាហរណ៍៖ ផលប៉ះពាល់មានភាពខ្លាំង និងមានសុខភាពល្អ ហើយហានិភ័យឥណទានត្រូវបានធ្វើពិពិធកម្មយ៉ាងល្អ ។ គោលការណ៍ឥណទាន ចងក្រងពីគោលនយោបាយប្រាក់កម្ចីវត្ថុបញ្ចាំ និងដំណើរការអនុម័តឥណទាន និងនីតិវិធីដែលត្រូវបានអនុវត្ត ដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃ កម្ពុជា ។ ក្រុមហ៊ុន គ្រប់គ្រងនូវវត្ថុបញ្ចាំ ធៀបនឹងប្រាក់កម្ចីដល់អតិថិជនក្នុងទម្រង់ ជាផលប្រយោជន៍បញ្ចាំលើទ្រព្យសម្បត្តិ និងការធានា ។ ការប៉ាន់ប្រមាណតម្លៃបច្ចុប្បន្នគឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំ ដែលត្រូវបានវាយតម្លៃ នៅពេលខ្ចីហើយជាទូទៅមិនត្រូវបានធ្វើបច្ចុប្បន្នភាពលើកលែងតែពេលដែលប្រាក់កម្ចីត្រូវបានវាយតម្លៃ ជាលក្ខណៈបុគ្គលសង្ស័យ ។

(ក) ការវាស់វែងហានិភ័យឥណទាន

នីតិវិធីនៃការកំណត់កម្រិតហានិភ័យ ការត្រួតពិនិត្យ ការប្រើប្រាស់ និងការគ្រប់គ្រងឥណទានត្រូវបានអនុវត្តឡើងផ្អែកតាម កម្មវិធីឥណទាន ដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬសំពាធឥណទានពិសេស រួមបញ្ចូលទាំងទីផ្សារគោលដៅ កាលកំណត់និងលក្ខខណ្ឌឯកសារសំអាង និងនីតិវិធី ដែលផលិតផលឥណទាននឹងត្រូវបានវាស់វែង និងផ្តល់ឱ្យ ។

ក្រុមហ៊ុនវាយតម្លៃភាពប្រហាក់ប្រហែល ក្នុងការបំពេញកាតព្វកិច្ច នៃដៃគូបុគ្គលដោយផ្ដោតលើប្រាក់ចំណេញ និងលំហូរសាច់ប្រាក់ព្យាករ របស់អ្នកខ្ចី ។



(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍គ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេត្រូវបានរកឃើញ ។ ការប្រឈមមុខនឹងហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាទៀងទាត់នូវសមត្ថភាពឯកត្តជនអ្នកខ្ចី និងឯកត្តជនអ្នកខ្ចី សក្តានុពលនៃកាតព្វកិច្ចក្នុងការសងត្រលប់នូវការប្រាក់ និងប្រាក់ដើមព្រមទាំងតាមរយៈការពិនិត្យឡើងវិញនូវកម្រិត នៃការផ្តល់ប្រាក់កម្ចីដែលសមស្រប ។ វាក៏បានគ្រប់គ្រងជាផ្នែកតាមរយៈការទទួលយកនូវទ្រព្យធានា ក៏ដូចជាការផ្តល់ធ្វើសំវិធានធនសម្រាប់ការបាត់បង់ឥណទានផងដែរ ។ ការកំណត់នូវកម្រិតហានិភ័យឥណទានតាមប្រភេទផលិតផល និងវិស័យឧស្សាហកម្មត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល ។

ជាទូទៅរាល់ឥណទាន និងបុរេប្រទានឱ្យអតិថិជន របស់ក្រុមហ៊ុន ភាគច្រើនសុទ្ធតែមានទ្រព្យធានាជាវត្ថុបញ្ចាំ នៅក្រុមហ៊ុន ហេតុដូច្នេះហើយជាធម្មតា ក្រុមហ៊ុនសន្មត់បានថាហានិភ័យមានកម្រិតអប្បបរមា ។

(គ) គោលការណ៍សំវិធានធន និងភាពអន់ថយ

ក្រុមហ៊ុនតម្រូវឱ្យអនុវត្ត តាមការចាត់ថ្នាក់ឥណទាន និងសំវិធានធន នៃរបាយការណ៍ហិរញ្ញវត្ថុដោយយោងតាមប្រកាស របស់ធនាគារជាតិ នៃ កម្ពុជា ដែលមាននៅកំណត់សំគាល់ 4.6 ។ ឥណទាន និងបុរេប្រទាន ដែលមានរយៈពេលហួសកំណត់៣០ថ្ងៃ ប៉ុន្តែតិចជាង៩០ថ្ងៃ (15ថ្ងៃ ប៉ុន្តែតិចជាង៣០ថ្ងៃ សម្រាប់ឥណទាននិងបុរេប្រទានរយៈពេលខ្លី) មិនត្រូវបានចាត់ទុកថាមានភាពអន់ថយនោះទេលើកលែងតែមានព័ត៌មានផ្ទុយពីនេះ ។ កម្រិតអប្បបរមា នៃសំវិធានធនជាក់លាក់សម្រាប់ភាពអន់ថយត្រូវបានធ្វើឡើង អាស្រ័យដោយការចាត់ថ្នាក់ដែលពាក់ព័ន្ធ ។ ព័ត៌មានទាក់ទងនឹងហានិភ័យឥណទាន និងសំវិធានធនបាត់បង់ ដែលបានគណនាតាម CIFRS សម្រាប់សហគ្រាសជុនតូច និងមធ្យម សម្រាប់ឥណទាន និងបុរេប្រទានត្រូវបានសង្ខេប ដូចខាងក្រោម៖

	ចំនួនសរុប ដុល្លារអាមេរិក	ភាពអន់ថយ ជាបុគ្គល ដុល្លារអាមេរិក	ភាពអន់ថយ ជារួម ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក
2020				
មិនហួសកាលកំណត់	2,702,561	-	(27,026)	2,675,535
ហួសកាលកំណត់៖				
- តិចជាង 3 ខែ	2,839	-	(85)	2,754
- 3 ទៅ 6 ខែ	8,983	(2,974)	-	6,009
- លើស 6 ខែ	1,847	(750)	-	1,097
- លើស 1 ឆ្នាំ	5,453	(2,940)	-	2,513
	2,721,683	(6,664)	(27,111)	2,687,908



2019

មិនហួសកាលកំណត់

2,362,066

-

(13,325)

2,348,741

ហួសកាលកំណត់:

- តិចជាង 3 ខែ

1,753

-

-

1,753

- 3 ទៅ 6 ខែ

900

-

-

900

- លើស 6 ខែ

4,276

-

-

4,276

- លើស 1 ឆ្នាំ

2,380

-

-

2,380

2,371,375

-

(13,325)

2,358,050

2020

មិនហួសកាលកំណត់

10,931,859

-

(109,320)

10,822,539

ហួសកាលកំណត់:

- តិចជាង 3 ខែ

11,484

-

(344)

11,140

- 3 ទៅ 6 ខែ

36,336

(12,030)

-

24,306

- លើស 6 ខែ

7,471

(3,034)

-

4,437

- លើស 1 ឆ្នាំ

22,057

(11,891)

-

10,166

11,009,208

(26,955)

(109,664)

10,872,588

2019

មិនហួសកាលកំណត់

9,625,419

-

(54,299)

9,571,120

ហួសកាលកំណត់:

- តិចជាង 3 ខែ

7,143

-

-

7,143

- 3 ទៅ 6 ខែ

3,668

-

-

3,668

- លើស 6 ខែ

17,425

-

-

17,425

- លើស 1 ឆ្នាំ

9,698

-

-

9,698

9,663,353

-

(54,299)

9,609,054



(យ) ហានិភ័យអតិបរមានៃឥណទាន មុនរាប់បញ្ចូលវត្ថុធានា ឬការធានាឥណទានផ្សេងៗ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល	២០១៩ ខ្មែរពាន់រៀល
ហានិភ័យឥណទាន ទាក់ទងនឹង ធាតុនៅក្នុងតារាងតុល្យការ ៖				
ឥណទាន និងបុរេប្រទាន	2,687,908	2,358,050	10,872,588	9,609,054
ទ្រព្យសកម្មផ្សេងៗ	35,017	32,873	141,644	133,957
	2,722,925	2,390,923	11,014,232	9,743,011

តារាងខាងលើបង្ហាញអំពីហានិភ័យអតិបរមា របស់ក្រុមហ៊ុន នៅក្នុងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយមិនគិតពីវត្ថុធានាដែលមានក្នុងដៃ ឬការធានាឥណទានផ្សេងទៀត ។ ចំនួន ៩៩%(ឆ្នាំ២០១៩:៩៩%) នៃហានិភ័យឥណទាន អតិបរមាសរុបគឺ ទទួលបានមកពីឥណទាន និងបុរេប្រទានដល់អតិថិជននៅក្នុងប្រទេសកម្ពុជា ។

(ង) ការប្រឈមនឹងហានិភ័យ

នៅក្នុងការិយបរិច្ឆេទ នៃរបាយការណ៍ ការប៉ះពាល់អតិបរមាទៅនឹងហានិភ័យឥណទាន ត្រូវបាន តំណាងដោយតម្លៃយោង នៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដែលត្រូវបានទទួលស្គាល់នៅក្នុង សេចក្តីថ្លែងការណ៍ស្តីពី ជំហរហិរញ្ញវត្ថុ របស់ក្រុមហ៊ុន បន្ទាប់ពីដកសំវិធានធនណាមួយសម្រាប់ ការខាតបង់លើឱនភាពនៃតម្លៃ (បើអាចអនុវត្តបាន) ។

- គោលការណ៍លុបចោល

ដោយអនុលោមតាមគោលការណ៍ណែនាំ របស់ធនាគារជាតិ នៃ កម្ពុជា ធនាគារគួរតែលុបចោល ឥណទាន ឬបុរេប្រទាន ឬផ្នែកមួយនៃប្រាក់កម្ចីពីតារាងតុល្យការរបស់ខ្លួន នៅពេលក្រុមហ៊ុនបាត់ បង់ការត្រួតត្រានៃសិទ្ធិជាប់កិច្ចសន្យាលើប្រាក់កម្ចី ឬនៅពេលដែលជាផ្នែកទាំងអស់ ឬមួយនៃ ប្រាក់កម្ចីត្រូវបានចាត់ទុកថាមិនអាចទាមទារបាន ឬមិនមានការរំពឹងទុកពិតឱ្យប្រាកដណាមួយក្នុង ការបានមកវិញ ។

- ទ្រព្យបញ្ចាំ

ក្រុមហ៊ុនរក្សាទ្រព្យបញ្ចាំ ចំពោះឥណទាន និងបុរេប្រទាន ក្នុងទម្រង់នៃការប្រាក់បញ្ចាំលើអចលន ទ្រព្យ ឬការធានា ។ ការប៉ាន់ប្រមាណនៃតម្លៃបច្ចុប្បន្ន ដែលផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលបាន វាយតម្លៃរួចជាទៀងរាល់ឆ្នាំ ។ ពុំមានទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុដែល ក្រុមហ៊ុនទទួលបានក្នុងឆ្នាំ នោះទេទ្រព្យបញ្ចាំដែលបានរក្សាដើម្បីធានារាល់ហានិភ័យ លើឥណទាន និងបុរេប្រទាន ។ ទ្រព្យ បញ្ចាំដែលត្រូវរឹបអូសត្រូវលក់ចេញក្នុងរយៈពេលមួយឆ្នាំ ដូចដែលបានតម្រូវដោយការណែនាំពី ធនាគារជាតិ នៃ កម្ពុជា និងត្រូវបានចាត់ថ្នាក់ក្នុងតារាងតុល្យការ ជាទ្រព្យសម្បត្តិរឹបអូសពីកូន បំណុល ។



- ការប្រមូលផ្តុំហានិភ័យឥណទាន

ការបង្ហាញពីឥណទាន របស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គឺទទួលបានទាំងស្រុងពីប្រទេសកម្ពុជា ដោយផ្អែកលើប្រទេសដែលកំពុងរស់នៅ ។ ការវិភាគនៃការប្រមូលផ្តុំហានិភ័យឥណទាន ពីឥណទាន និងបុរេប្រទាន នៅកាលបរិច្ឆេទនៃតារាងតុល្យការត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី 7 ។

២២.៤ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការបាត់បង់ដែលកើតឡើង ពីការផ្លាស់ប្តូរមិនល្អនៅក្នុងកម្រិតនៃតម្លៃ ឬអត្រាទីផ្សារដែលសមាសធាតុសំខាន់ៗ គឺហានិភ័យប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ ។ ហានិភ័យទីផ្សារដែលកើតឡើង ពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការសម្គាល់ទីផ្សារជំហរពាណិជ្ជកម្មប្រឆាំង នឹងការកំណត់ហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យនៃការឡើងចុះនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។ ក្រុមហ៊ុនមិនមាន ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេសជាដុំកំរងនោះទេ ដោយសារប្រតិបត្តិការចម្បង របស់ក្រុមហ៊ុន គឺជាប្រាក់ដុល្លារអាមេរិក ។ ដូច្នេះមិនមានការវិភាគហានិភ័យរូបិយប័ណ្ណបរទេស ត្រូវបានបង្ហាញឡើយ ។

(ខ) ហានិភ័យលើអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅទៅលើការខាតបង់ នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្មនិងបំណុល ។ ហានិភ័យអត្រាការប្រាក់ត្រូវបានគ្រប់គ្រង តាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ទៅលើប្រាក់ចំណេញពីការវិនិយោគតម្លៃទីផ្សារ តម្លៃដើមនៃមូលធន និងតាមរយៈការវិភាគគម្លាត នៃភាពចាប់អារម្មណ៍អត្រាការប្រាក់ ។ ការកាត់បន្ថយសក្តានុពល នៃប្រាក់ចំណូលការប្រាក់សុទ្ធពីចលនាអត្រាការប្រាក់មិនអំណោយផលត្រូវបានត្រួតពិនិត្យប្រឆាំង នឹងកម្រិតនៃការអត់ធ្មត់ហានិភ័យ ។ តារាងខាងក្រោមសង្ខេបអំពីហានិភ័យអត្រាការប្រាក់ របស់ក្រុមហ៊ុន ដែលរាប់បញ្ចូលតម្លៃនៅសល់ក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្មដោយរៀបតាមលំដាប់ នៃការកំណត់តម្លៃឡើងវិញនៃកិច្ចសន្យា និងកាលបរិច្ឆេទនៃកាលវសាន្ត ។



	ត្រឹម 1 ខែ ដុល្លារអាមេរិក	1 – 3 ខែ ដុល្លារអាមេរិក	4 – 6 ខែ ដុល្លារអាមេរិក	7 – 12 ខែ ដុល្លារអាមេរិក	1 – 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ ភាគរយ
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	2,350	2,350	-
សមតុល្យជាមួយធនាគារនានា	260,520	-	-	-	-	-	140,664	401,184	3.75
ឥណទាន និង បុរេប្រទានចំពោះអតិថិជន៖									
- ប្រាក់ដើម	-	-	3,545	62,480	2,647,158	8,500	-	2,721,683	12 – 22.8
- សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី	-	-	-	-	-	-	(33,775)	(33,775)	-
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	150,000	-	150,000	0.48 - 0.72
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	35,017	35,017	-
ទ្រព្យសកម្មសរុប	260,520	-	3,545	62,480	2,647,158	158,500	144,256	3,276,459	
ទ្រព្យអសកម្ម									
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	85,437	85,437	-
កម្ចី	-	-	-	-	-	-	-	-	-
ទ្រព្យអកម្មសរុប	-	-	-	-	-	-	85,437	85,437	
លំអៀងការប្រាក់វេទយិតភាព 2020	260,520	-	3,545	62,480	2,647,158	158,500	58,819	3,191,022	



	ត្រឹម 1 ខែ ដុល្លារអាមេរិក	1 – 3 ខែ ដុល្លារអាមេរិក	4 – 6 ខែ ដុល្លារអាមេរិក	7 – 12 ខែ ដុល្លារអាមេរិក	1 – 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ ភាគរយ
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	3,690	3,690	-
សមតុល្យជាមួយធនាគារនានា	611,387	-	-	-	-	-	41,220	652,607	3.75
ឥណទាន និង បុរេប្រទានចំពោះអតិថិជន៖									
- ប្រាក់ដើម	-	-	7,905	181,705	2,181,765	-	-	2,371,375	12 - 30
- សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី	-	-	-	-	-	-	(13,325)	(13,325)	-
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	150,000	-	150,000	0.48 - 0.72
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	32,873	32,873	-
ទ្រព្យសកម្មសរុប	611,387	-	7,905	181,705	2,181,765	150,000	64,458	3,197,220	
ទ្រព្យអសកម្ម									
ទ្រព្យអសកម្មផ្សេងៗ	-	-	-	-	-	-	63,747	63,747	-
កម្ចី	-	-	-	50,000	-	-	-	50,000	9.96
ទ្រព្យអសកម្មសរុប	-	-	-	50,000	-	-	63,747	113,747	
លំអៀងការប្រាក់ដទៃយិតភាព 2019	611,387	-	7,905	131,705	2,181,765	150,000	711	3,083,473	



	ត្រឹម 1 ខែ ខ្មែរពាន់រៀល	1 – 3 ខែ ខ្មែរពាន់រៀល	4 – 6 ខែ ខ្មែរពាន់រៀល	7 – 12 ខែ ខ្មែរពាន់រៀល	1 – 5 ឆ្នាំ ខ្មែរពាន់រៀល	លើសពី 5 ឆ្នាំ ខ្មែរពាន់រៀល	គ្មានការប្រាក់ ខ្មែរពាន់រៀល	សរុប ខ្មែរពាន់រៀល	អត្រាការប្រាក់ ភាគរយ
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	9,506	9,506	-
សមតុល្យជាមួយធនាគារនានា	1,053,803	-	-	-	-	-	568,986	1,622,789	3.75
ឥណទាន និង បុរេប្រទានចំពោះអតិថិជន៖									
- ប្រាក់ដើម	-	-	14,340	252,732	10,707,754	34,382	-	11,009,208	12 – 22.8
- សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី	-	-	-	-	-	-	(136,620)	(136,620)	-
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	606,750	-	606,750	0.48 - 0.72
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	141,644	141,644	-
ទ្រព្យសកម្មសរុប	1,053,803	-	14,340	252,732	10,707,754	641,132	583,516	13,253,277	
ទ្រព្យអសកម្ម									
ទ្រព្យអសកម្មផ្សេងៗ	-	-	-	-	-	-	345,593	345,593	-
កម្ចី	-	-	-	-	-	-	-	-	-
ទ្រព្យអសកម្មសរុប	-	-	-	-	-	-	345,593	345,593	
លំអៀងការប្រាក់វេយ្យាករណ៍ 2020	1,053,803	-	14,340	252,732	10,707,754	641,132	237,923	12,907,684	



	ត្រឹម 1 ខែ ខ្មែរពាន់រៀល	1 – 3 ខែ ខ្មែរពាន់រៀល	4 – 6 ខែ ខ្មែរពាន់រៀល	7 – 12 ខែ ខ្មែរពាន់រៀល	1 – 5 ឆ្នាំ ខ្មែរពាន់រៀល	លើសពី 5 ឆ្នាំ ខ្មែរពាន់រៀល	គ្មានការប្រាក់ ខ្មែរពាន់រៀល	សរុប ខ្មែរពាន់រៀល	អត្រាការប្រាក់ ភាគរយ
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	15,037	15,037	-
សមតុល្យជាមួយធនាគារនានា	2,491,402	-	-	-	-	-	167,971	2,659,373	3.75
ឥណទាន និង បុរេប្រទានចំពោះអតិថិជន៖									
- ប្រាក់ដើម	-	-	32,213	740,448	8,890,692	-	-	9,663,353	12 - 30
-សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី	-	-	-	-	-	-	(54,299)	(54,299)	-
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	611,250	-	611,250	0.48 - 0.72
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	133,957	133,957	-
ទ្រព្យសកម្មសរុប	2,491,402	-	32,213	740,448	8,890,692	611,250	262,666	13,028,671	
ទ្រព្យអសកម្ម									
ទ្រព្យអសកម្មផ្សេងៗ	-	-	-	-	-	-	259,769	259,769	-
កម្ចី	-	-	-	203,750	-	-	-	203,750	9.96
ទ្រព្យអសកម្មសរុប	-	-	-	203,750	-	-	259,769	463,519	
លំអៀងការប្រាក់ដទៃយ៉ាងណា 2019	2,491,402	-	32,213	536,698	8,890,692	611,250	2,897	12,565,152	



២២.៥ ហានិភ័យលើសាច់ប្រាក់ងាយស្រួល

ហានិភ័យនៃសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងសមត្ថភាព ក្នុងការរក្សាទ្រព្យសកម្មងាយបម្លែងទៅជាសាច់ប្រាក់ដើម្បីបំពេញបំណុលកាតព្វកិច្ច និងការចុះកិច្ចសន្យានៅពេលដែលពួកគេដល់ពេលកំណត់ត្រូវបង់ ។ បម្រែបម្រួលនៃឥណទាន និងបុរេប្រទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យ ហើយតម្រូវការសាច់ប្រាក់ងាយស្រួល ត្រូវបានកែសម្រួល ដើម្បីធានាភាពគ្រប់គ្រាន់ នៃទ្រព្យសកម្មដែលងាយបម្លែងទៅជាសាច់ប្រាក់ដើម្បីបំពេញបំណុលកាតព្វកិច្ច និងការចុះកិច្ចសន្យាហិរញ្ញវត្ថុ នៅពេលដែលពួកគេដល់ការកំណត់ត្រូវបង់ ។ ការផ្លាស់ប្តូរប្រាក់កម្ចី របស់អតិថិជនត្រូវបានត្រួតពិនិត្យ លើតម្រូវការសាច់ប្រាក់ងាយស្រួល ដើម្បីធានាបាននូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន និងនៅពេលដែលពួកគេត្រូវបង់ ។

(ក) ការវិភាគលើកាលកំណត់

តារាងខាងក្រោម បង្ហាញពីទម្រង់កាលកំណត់ នៃបំណុលហិរញ្ញវត្ថុ នៅក្នុងការវិវិច្ឆេទរបាយការណ៍ដោយផ្អែកលើលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា (រាប់បញ្ចូលទាំងការទូទាត់ការប្រាក់ គណនាដោយប្រើអត្រាកិច្ចសន្យា ឬប្រសិនបើមានការឡើងចុះខ្លាំងដោយផ្អែកលើ អត្រានៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍)៖

	អត្រាមធ្យម	<-----កិច្ចសន្យាមិនរាប់បញ្ចូលក្នុងលំហូរសាច់ប្រាក់----->				
	ការប្រាក់	ចំនួនយោង	សរុប	រយៈពេល១ ឆ្នាំ	១ - ៥ ឆ្នាំ	លើសពី៥ ឆ្នាំ
	%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2020						
<u>បំណុលហិរញ្ញវត្ថុដែល</u>						
<u>មិនមែនជានិស្សន្ទវត្ថុ</u>						
បំណុលផ្សេងៗ	គ្មាន	85,437	85,437	85,437	-	-
2019						
<u>បំណុលហិរញ្ញវត្ថុដែល</u>						
<u>មិនមែនជានិស្សន្ទវត្ថុ</u>						
បំណុលផ្សេងៗ	គ្មាន	63,747	63,747	63,747	-	-
កម្ចី	9.96%	50,000	53,625	53,625	-	-
		113,747	117,372	117,372	-	-
	អត្រាមធ្យម	<-----កិច្ចសន្យាមិនរាប់បញ្ចូលក្នុងលំហូរសាច់ប្រាក់----->				
	ការប្រាក់	ចំនួនយោង	សរុប	រយៈពេល១ ឆ្នាំ	១ - ៥ ឆ្នាំ	លើសពី៥ ឆ្នាំ
	%	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
2020						
<u>បំណុលហិរញ្ញវត្ថុដែល</u>						
<u>មិនមែនជានិស្សន្ទវត្ថុ</u>						
បំណុលផ្សេងៗ	គ្មាន	345,593	345,593	345,593	-	-
2019						
<u>បំណុលហិរញ្ញវត្ថុដែល</u>						
<u>មិនមែនជានិស្សន្ទវត្ថុ</u>						
បំណុលផ្សេងៗ	គ្មាន	259,769	259,769	259,769	-	-
កម្ចី	9.96%	203,750	218,522	218,522	-	-
		463,519	478,291	478,291	-	-



២២.៦ ការគ្រប់គ្រងហានិភ័យមូលធន

(ក) ដើមទុនដែលមានបទប្បញ្ញត្តិ

គោលបំណង របស់ក្រុមហ៊ុន ការគ្រប់គ្រងលើដើមទុន មានភាពច្បាស់លាស់ជាង “ មូលធនកម្ម ” នៅសម្រាប់របាយការណ៍ហិរញ្ញវត្ថុ ។

- ដើម្បីអនុវត្តតាមតម្រូវការដើមទុនដែលកំណត់ដោយ **NBC** ។
 - ដើម្បីធានាដល់លទ្ធភាពអាជីវកម្ម របស់ក្រុមហ៊ុន ក្នុងផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុន និងអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀត ។
 - ដើម្បីថែរក្សាមូលដ្ឋានដើមទុនដ៏រឹងមាំដើម្បីឈានដល់ការអភិវឌ្ឍអាជីវកម្ម ។
- ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យក្រុមហ៊ុនទាំងអស់ (១) បំពេញនូវតម្រូវការដើមទុនអប្បបរមានិង (២) អនុលោមតាមតម្រូវការសោធនភាពសាច់ប្រាក់និងតម្រូវការផ្សេងទៀត។

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុន រវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺមានទំហំធំធេងដែលជំរុញដោយការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញ ដែលសម្រេចបានលើដើមទុន ដែលបានបម្រុងទុក ។ ចំនួនដើមទុនដែលបានបម្រុងទុកសម្រាប់ប្រតិបត្តិការ ឬសកម្មភាពនីមួយៗផ្អែកទៅលើដើមទុនដែលបទប្បញ្ញត្តិ ។ មិនមានការផ្លាស់ប្តូរវិធីសាស្ត្រ របស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុនក្នុងឆ្នាំហិរញ្ញវត្ថុទេ ។

២២.៧ ព័ត៌មានអំពីតម្លៃបច្ចុប្បន្ន

វិធីសាស្ត្រដែលត្រូវបានប្រើក្នុងការកំណត់តម្លៃបច្ចុប្បន្ន នៃឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងកំណត់ត្រារៀងៗខ្លួន ទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ ។

បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
ព័ត៌មានហិរញ្ញវត្ថុបន្ថែម និងកំណត់សំគាល់ដែលតម្រូវដោយ ធនាគារជាតិ នៃ កម្ពុជា
(នេះមិនមែនជាផ្នែកនៃរបាយការណ៍សវនកម្មទេ)



ឧបសម្ព័ន្ធ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និងកំណត់សំគាល់ដែលត្រូវដោយ ធនាគារជាតិ នៃ កម្ពុជា សម្រាប់ការិយបរិច្ឆេទចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

មូលនិធិផ្ទាល់សុទ្ធ

អនុលោមទៅតាមប្រកាស របស់ធនាគារជាតិ នៃ កម្ពុជា លេខ:ធ.7-70047 ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០០ កែតម្រូវដោយប្រកាសលេខ:ធ.7-07-132 ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ ក្រុមហ៊ុនត្រូវរក្សាមូលនិធិផ្ទាល់សុទ្ធយ៉ាងតិចបំផុតស្មើនឹងដើមទុនដែលបានបង់ ។ មូលនិធិផ្ទាល់សុទ្ធ របស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានតួលេខដូចខាងក្រោម ៖

	២០២០ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល
ខ្ទង់ក្រុមប្រឹក្សា "ក"		
ដើមទុន	3,000,000	12,000,000
ទុនបំរុងដោយឡែកពីទុនបំរុងលើការវាយតម្លៃឡើងវិញ	-	-
បុព្វលាភភាគហ៊ុន	-	-
សំវិធានធនចំពោះហានិភ័យទូទៅនៃប្រតិបត្តិការធនាគារ	-	-
ចំណេញរក្សាទុកសម្រាប់វិនិយោគបន្ត	178,617	726,335
លទ្ធផលចំណេញនៃការិយបរិច្ឆេទ	-	-
ភាគលាភ	-	-
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា	3,178,617	12,726,335
សរុបខ្ទង់ក្រុមប្រឹក្សា "ក"		
ខ្ទង់ក្រុមរដ្ឋ "ខ"		
សម្រាប់ភាគទុនិក អភិបាល អ្នកគ្រប់គ្រង	-	-
• ដើមទុនមិនទាន់បង់	-	-
• ឥណទាន កម្ចី	-	-
កាន់ភាគហ៊ុនផ្ទាល់នៅតម្លៃសៀវភៅរបស់ពួកគេ	-	-
ខាតបង់	-	-
ចំណាយលើការបង្កើតក្រុមហ៊ុន	-	-
ខាតដែលកំណត់តាមគ្រាត្រូវពីការខាតនាចុងការិយបរិច្ឆេទ	-	-
សរុបខ្ទង់ក្រុមរដ្ឋ "ខ"	3,178,617	12,726,335
គ. មូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន (ក-ខ)		
ខ្ទង់ក្រុមប្រឹក្សា "យ"		
ទុនបំរុងពីការវាយតម្លៃឡើងវិញ	-	-
អនុបំណុល	-	-
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា	-	-
សរុបខ្ទង់ក្រុមប្រឹក្សា "យ"	-	-
ខ្ទង់ក្រុមរដ្ឋ "ង"		
ភាគកម្មមូលនិធិក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា	-	-
ខ្ទង់ផ្សេងៗ	-	-
សរុបខ្ទង់ក្រុមរដ្ឋ "ង"	-	-
ច. មូលនិធិផ្ទាល់សុទ្ធ (គ+យ-ង)	3,178,617	12,726,335



អនុបាតសោធនភាព

អនុលោមទៅតាមប្រកាស របស់ធនាគារជាតិ នៃ កម្ពុជា លេខ: ធ.7-00-06 ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ កែតម្រូវ ដោយប្រកាសលេខ: ធ.7-07-133 ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទាំងអស់ត្រូវពិនិត្យជា អចិន្ត្រៃយ៍នូវអនុបាតសោធនភាពរបស់ខ្លួន ឱ្យបានសមស្របពេល គឺអនុបាតសោធនភាពរវាងមូលនិធិផ្ទាល់សុទ្ធ និងហានិភ័យឥណទានសរុប មិនត្រូវតិចជាង១៥% ឡើយ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អនុបាតសោធនភាព របស់ក្រុមហ៊ុន គឺមានចំនួន ៩៩.៤៣% ។

ភាគយកនៃអនុបាត	ភាគរយផ្ទៃ	២០២០ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល
ក. មូលនិធិផ្ទាល់សុទ្ធនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០		3,178,617	12,726,335
ភាគបែងនៃអនុបាត			
សាច់ប្រាក់	0%	-	-
មាស	0%	-	-
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	0%	-	-
ទ្រព្យសកម្មដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើនៅធនាគារ	0%	-	-
ឥណទានលើស្ថាប័នមានចំណាត់ថ្នាក់ពី AAA ទៅ AA-	0%	-	-
ឥណទានលើស្ថាប័នមានចំណាត់ថ្នាក់ពី A+ ទៅ A-	20%	-	-
ឥណទានលើធនាគារមានចំណាត់ថ្នាក់ពី AAA ទៅ AA-	20%	-	-
ឥណទានលើស្ថាប័នមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-	50%	-	-
ឥណទានលើធនាគារមានចំណាត់ថ្នាក់ពី A+ ទៅ A-	50%	-	-
ទ្រព្យសកម្មដទៃទៀត	100%	3,160,411	12,783,863
ខ្ទង់ក្រៅតារាងតុល្យការ	0%	-	-
ខ. សរុបហានិភ័យសមតា		3,160,411	12,783,863
អនុបាតសោធនភាព (ក/ខ)		99.43%	99.43%

អនុបាតសាច់ប្រាក់ងាយស្រួល

អនុលោមទៅតាមប្រកាស របស់ធនាគារជាតិ នៃ កម្ពុជា លេខ: ធ.07-00-148 ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណតប្បវិក្សអនុបាតសាច់ប្រាក់ងាយស្រួល យ៉ាងហោចណាស់១០០% គ្រប់ ពេលវេលា ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អនុបាតសាច់ប្រាក់ងាយស្រួល របស់ក្រុមហ៊ុន ពុំមានសមតុល្យ ទេដោយសារតែមិនមានសមតុល្យសន្សំ ដោយស្ម័គ្រចិត្ត ។



	២០២០ ដុល្លារអាមេរិក	២០២០ ខ្មែរពាន់រៀល
I. ភាគយកនៃអនុបាតៈ ទ្រព្យសកម្មសន្ធិយ		
1. សមតុល្យធនាគារ		
- ធាតុឥណទាន		
សាច់ប្រាក់ក្នុងដៃ	-	-
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់បញ្ញើតម្រូវតាមច្បាប់ និងទុនបម្រុង)	-	-
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	-	-
សមតុល្យនៅភ្នាក់ងារផ្សេងៗ	-	-
ប្រាក់កម្ចីផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានរយៈពេលនៅសល់ មិនលើសពី៩ខែ	-	-
ប្រាក់កម្ចីផ្តល់ដល់អតិថិជនដែលមានរយៈពេលនៅសល់មិនលើសពី៩ខែ	-	-
	-	-
ដកៈ		
- ធាតុឥណទាន		
សមតុល្យឥណទានជាមួយធនាគារជាតិនៃកម្ពុជា ធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ កម្ចីធានាការជាតិនៃកម្ពុជា និងធនាគារដែលមានរយៈពេលនៅសល់ មិនលើសពី៩ខែ	-	-
	-	-
សាច់ប្រាក់ងាយស្រួលសុទ្ធ	-	-
2. កម្ចីមានអាយុមិនលើសពីមួយខែ (មិនបញ្ចូលកម្ចីដែលគ្មានកាលកំណត់)	-	-
3. ប័ណ្ណធនាគារមានអាយុមិនលើសពីមួយខែ	-	-
ភាគយកសរុប (ក)	-	-
II. ភាគបែង-ចំនួនប្រាក់បញ្ញើដែលបានកែសម្រួល (ខ)		
ប្រាក់សន្សំដោយស្ម័គ្រចិត្ត 25%	-	-
III. អនុបាតសាច់ប្រាក់ងាយស្រួល (ក/ខ)	មិនមាន	

បំណាច់ថ្នាក់ឥណទាន និងសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ និងបាត់បង់

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	ឥណទានដុល ដុល្លារអាមេរិក	សំវិធានធន %	បទដ្ឋានរបស់ ធនាគារជាតិ ដុល្លារអាមេរិក
១. ឥណទានអាយុក្រោម១ឆ្នាំ			
- ស្តង់ដារ	65,160	1%	652
- ឃ្លាំមើល	-	3%	-
- ក្រោមស្តង់ដារ	865	20%	173
- ជាប់សង្ស័យ	-	50%	-
- បាត់បង់	-	100%	-
	66,025		825
ក			
	ឥណទានដុល	សំវិធានធន	បទដ្ឋានរបស់ ធនាគារជាតិ



២. ឥណទានអាយុលើស១ឆ្នាំ

	ដុល្លារអាមេរិក	%	ដុល្លារអាមេរិក
- ស្តង់ដារ	2,630,666	1%	26,306
- ឃ្លាំមើល	8,809	3%	264
- ក្រោមស្តង់ដារ	8,883	20%	1,777
- ជាប់សង្ស័យ	1,847	50%	923
- បាត់បង់	5,453	100%	5,453

ខ 2,655,658 34,723

សរុបរួម

ក+ខ 2,721,683 35,548

ការគណនាស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណ

អនុលោមទៅតាមប្រកាស របស់ធនាគារជាតិ នៃ កម្ពុជា លេខ: ៨៧-០៧-១៣៤. ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ត្រូវរក្សាទុកគណនេយ្យកម្មប្រតិបត្តិការ រូបិយប័ណ្ណបរទេសមិនឱ្យលើសពី២០% នៃមូលនិធិផ្ទាល់សុទ្ធ របស់ក្រុមហ៊ុនដូចតទៅ៖

រូបិយប័ណ្ណ	ខ្ទង់ផ្សេងៗទៀតបន្ទាប់ពីដកចេញសំវិធានធន		ស្ថានភាពរូបិយប័ណ្ណចំហសុទ្ធ	រូបិយប័ណ្ណចំហសុទ្ធ/មូលនិធិផ្ទាល់សុទ្ធ (%)	កម្រិតកំណត់ (%)	ភាពលើស (%)
	១	២	៥			
	ទ្រព្យសកម្ម	ទ្រព្យអកម្ម និង មូលធន	+(វែង) ឬ - (ខ្លី)			
	+	-	(១+២+៣+៤)			
ប្រាក់ដុល្លារអាមេរិក	1,644,883	(3,295,163)	(1,650,280)	51.92%	20%	មាន
ប្រាក់រៀល	1,206,156	(15,891)	1,190,265	37.45%	20%	មាន
ថេបាត	464,333	(4,318)	460,015	14.47%	20%	គ្មាន
សរុប	3,315,372	(3,315,372)	-	-	-	-

មូលនិធិសុទ្ធ: 3,178,617 ដុល្លារអាមេរិក ។



អាសយដ្ឋាន

ផ្នែកទូទៅ

១. ការិយាល័យកណ្តាល

អាសយដ្ឋាន: ផ្លូវជាតិលេខ១៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព្រះរាជាណាចក្រកម្ពុជា ។

ទូរស័ព្ទ: ០៩៣ ៦៩០ ១៣៥០/០៨៩ ៤១៩ ០៧៩

អ៊ីម៉ែល: baitangmicroheranhvatho@gmail.com

វេបសាយ: www.baitangplc.com

២. សាខាស្រុកបវេល

អាសយដ្ឋាន: #៨៣ ផ្លូវ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២០/០៩៥ ៩១៦ ៦១៩

អ៊ីម៉ែល: baitang.bvl@gmail.com

វេបសាយ: www.baitangplc.com

៣. សាខាស្រុករតនមណ្ឌល

អាសយដ្ឋាន: #២៥ ផ្លូវ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២២/០៩៧ ៧៧៥ ៤៧៥៧

អ៊ីម៉ែល: baitang.rml@gmail.com

វេបសាយ: www.baitangplc.com

ខេត្តពោធិ៍សាត់

១. សាខាខេត្តពោធិ៍សាត់

អាសយដ្ឋាន: ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ទូរស័ព្ទ: ០៨៨ ៧៨៧ ៨៤៣៨/០៩៦ ៨៧៧ ៧០៥០

អ៊ីម៉ែល: baitang.pur@gmail.com

វេបសាយ: www.baitangplc.com